

សេចក្តីណែនាំ
AWIG-AWIG

ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល

DESA ADAT DLOD TUKAD



ក្រុមប្រឹក្សាភិបាល
DESA BATUBULAN
ឃុំបាឃាភិបាល ស្រុកបាឃាភិបាល
KECAMATAN SUKAWATI
ក្រុមប្រឹក្សាភិបាល ក្រុង
KABUPATEN GIANYAR

ឆ្នាំ
2026

၁။
 နိယာမနိယာမ

NIYASA LAN TEGES NIYASA



၂။
 နိယာမ

Teges Niyasa:

၁။ နိယာမနိယာမ

ha. Lambang utawi Niyasa Desa Adat Dlod Tukad kawangun antuk bucu lima (5) pinaka cihna

နိယာမနိယာမ

kaiket antuk Pancasila pinaka Dasar Negara Republik Indonesia.

၂။ နိယာမနိယာမ

na. Gambar batu benjol pitu (7), ceciren genah wewidangan utawi druwen pitung Banjar Adat,

បំព្រែប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

inggi punika Banjar Adat Sasih, Banjar Adat Menguntur, Banjar Adat Tegehe, Banjar Adat
សាបល្បី ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

Kapal, Banjar Adat Kalah, Banjar Adat Buwitan, miwah Banjar Adat Tubuh.

ឆា ក្នុងចំណោមប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

ca. Gambar OM (AUM), masurat akasara suci, ceciren ayat astiti bhakti majeng ring Sang
ហ្វ្រាំងដៃសុទ្ធិ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

Hyang Widhi sane melingga arcana ring Kahyangan Tiga, Kahyangan Desa lan Kahyangan
ទេវតាទាំងបី

Jagat.

រា ក្នុងចំណោមប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

ra. Gambar Padi lan Kapas, Woh padi (Bhoga) lan Kapas (Upabhoga) tegesnyane ngupadi
រូបភាពស្រូវ និង កាប៉ាស ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

kasukretan krama mangda jagat Desa Adat Dlod Tukad setata landuh, gemah ripah loh
ទិវង្គតក្រមា ដើម្បីឱ្យពិភពលោកក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

jinawi asing tinandur sarwa mupu asing tinajuk sarwa nadi, metu raris ngamangguhang
ទេវតាទាំងបី

jagadhita.

ឆា ក្នុងចំណោមប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

ka. Gambar Swastika, pinaka ceciren mokshartham (kesejahteraan bathin), lan Jagathita
រូបភាពស្វាស្តិកា ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

(kesejahteraan lahir) patut kaulati oleh krama desa sane negegang Agama Hindu.

ឆា ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

da. Pita (Selempang). Ring sajeroning pita masurat sasanti aksara Bali, masuara “Sapta’ngga”
ស្រោងប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់ ប្រាសាទក្នុងស្ថានភាពបាត់បង់

(Sapta’pa ngga). “Sapta’ngga” kapalih dados tigang warna luih ipun:

៣១ សប្តាហ៍និមិត្តបុត្រាបិប្ប

1) Sapta artin ipun pepitu

៣២ បុត្រាហ៍និមិត្តបុត្រាបិប្ប

2) Pa' artin ipun pamikukuh

៣៣ បុត្រាហ៍និមិត្តបុត្រាបិប្ប

3) Angga artin ipun Banjar

សប្តាហ៍និមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្ប

Sapta'ngga puniki pinaka ceciren mapiteges sareng-sareng salunglung sabayantaka mikukuhin

ហ្នឹងសប្តាហ៍និមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្ប

daging Awig-awig Desa Adat Dlod Tukad sane sampun kararemin olih pitung Banjar Adat.

ហ្នឹងសប្តាហ៍និមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្បនិមិត្តបុត្រាបិប្ប

Asapunika daging ceciren lambang inucap mogi-mogi sira ugi sane ngwacen sida uning.

បិណ្ឌបិណ្ឌបិណ្ឌ

PIDAGING AWIG-AWIG

និយាមនៃបិណ្ឌបិណ្ឌបិណ្ឌ	១៧១
NIYASA LAN TEGES NIYASA	i
ឡូកេសិន	១៧១
MURDHA-CITTA	ix
បិណ្ឌបិណ្ឌបិណ្ឌ	១៩១
PIDAGING AWIG-AWIG	iv
ឆ្នាំ ២០១១ ហេតុអ្វីបានជាបិណ្ឌបិណ្ឌបិណ្ឌ	១៧១
SARGAH I ARAN, WEWIDANGAN, TIPE MIWAH STATUS DESA ADAT	1
ឆ្នាំ ២០១២ បិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ	១៩១
SARGAH II PAMIKUKUH MIWAH PETITIS DESA ADAT	6
ឆ្នាំ ២០១៣ បិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ	១៩១
SARGAH III AWIG-AWIG, PARAREM, MIWAH UGER-UGER TIOSAN	
ព្រះរាជាណាចក្រកម្ពុជា	១៩១
DESA ADAT	8
បញ្ជី ២១ បិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ	១៩១
Palet 1 Indik Awig-awig Desa Adat	8
បញ្ជី ២២ បិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ	១៩១
Palet 2 Indik Pararem Desa Adat	10
បញ្ជី ២៣ បិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ	១៩១
Palet 3 Indik Uger-uger Tiosan Desa Adat	12
ឆ្នាំ ២០១៤ បិណ្ឌបិណ្ឌបិណ្ឌបិណ្ឌ	១៩១
SARGAH IV SUKRETA TATA PARAHYANGAN DESA ADAT	14

	បញ្ចប់ ២ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៧៩
	Palet 3 Indik Paruman Lan Pasangkepan	94
	បញ្ចប់ ៣ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨០
	Palet 4 Indik Lembaga Desa Adat	102
	បញ្ចប់ ៤ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨២
	Palet 5 Indik Kulawarga	111
ឆ្នាំទី ៤	ឧបករណ៍សហគមន៍កសិកម្ម	១៨៣
SARGAH VI	SUKRETA TATA PALEMAHAN DESA ADAT	129
	បញ្ចប់ ៥ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨៤
	Palet 1 Indik Karang, Tegal, Carik Miwah Setra	129
	បញ្ចប់ ៦ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨៥
	Palet 2 Indik Pepayonan	133
	បញ្ចប់ ៧ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨៦
	Palet 3 Indik Wewangunan	135
	បញ្ចប់ ៨ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨៧
	Palet 4 Indik Wewalungan	136
	បញ្ចប់ ៩ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨៨
	Palet 5 Indik Karesikan Desa Adat	137
ឆ្នាំទី ៥	បញ្ចប់ ១០ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	
SARGAH VII	PADRUWEN, UTSAHA, MIWAH PANGRENCANA PRABEA	
	ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៨៩
	DESA ADAT	139
	បញ្ចប់ ១១ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៩០
	Palet 1 Indik Padruwen Desa Adat	139
	បញ្ចប់ ១២ ហិរញ្ញវត្ថុសហគមន៍កសិកម្ម	១៩១
	Palet 2 Indik Utsaha Desa Adat	147

	បញ្ចប់ ២១ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៦	
	Palet 3 Indik Pangrencana Prabea Desa Adat 148	
ឆ្នាំ ២០១១	បញ្ចប់ ២២ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៧	
SARGAH VIII	TATA PAKILITAN, PRAKANTI MIWAH MAJELIS DESA ADAT 151	
	បញ្ចប់ ២៣ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៨	
	Palet 1 Indik Tata Pakilitan miwah Prakanti Desa Adat 151	
	បញ្ចប់ ២៤ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
	Palet 2 Indik Majelis Desa Adat 152	
ឆ្នាំ ២០១២	បញ្ចប់ ២៥ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
SARGAH IX	BHAYA, KULKUL, WICARA, DUSTA MIWAH PAMIDANDA 153	
	បញ្ចប់ ២៦ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
	Palet 1 Indik Bhaya Lan Dusta 153	
	បញ្ចប់ ២៧ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
	Palet 2 Indik Kulkul 157	
	បញ្ចប់ ២៨ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
	Palet 3 Indik Wicara Lan Pamidanda 160	
ឆ្នាំ ២០១៣	បញ្ចប់ ២៩ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
SARGAH X	PEWANGUNAN DESA ADAT MIWAH PEWANGUNAN	
	បញ្ចប់ ៣០ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
	WEWIDANGAN PERDESAAN DESA ADAT 165	
ឆ្នាំ ២០១៤	បញ្ចប់ ៣១ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
SARGAH XI	TUNTUNAN LAN PANUREKSAN, NGUTSAHAYANG, MIWAH	
	បញ្ចប់ ៣២ បំណែងបញ្ចប់បញ្ចប់បញ្ចប់បញ្ចប់ ១៧៩៩	
	NGRAJEGANG DESA ADAT 168	

បញ្ចប់ ៧១ បង្កើតឱ្យមានការគោរពទៅ ១៧៤	
Palet 1 Indik Tuntunan Desa Adat 168	
បញ្ចប់ ៧២ បង្កើតឱ្យមានការគោរពទៅ ១៧៥	
Palet 2 Indik Panureksan Desa Adat 169	
បញ្ចប់ ៧៣ បង្កើតឱ្យមានការគោរពទៅ ១៧៦	
Palet 3 Indik Pangutsahayang/Pemberdayaan Desa Adat 170	
បញ្ចប់ ៧៤ បង្កើតឱ្យមានការគោរពទៅ ១៧៧	
Palet 4 Indik Ngrajegang Desa Adat 171	
ឯកសារ ៧៥ បញ្ចប់បង្កើតឱ្យមានការគោរពទៅ ១៧៨	
SARGAH XII NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM..... 172	
ឯកសារ ៧៦ ឯកសារ ១៧៩	
SARGAH XIII SAMAPTA 174	

ຍິງເລຂີ່

MURDHA CITTA

ໂອ້ມສວຍສາສ

OM Swastyastu,

ໂອ້ມ ອວິເນຍສະຊະນິສັດທິ

OM Awighnam Astu Nama Siddhām.

ບາຊຸກຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

Antuk asung kreta waranugrahan Ida Sang Hyang Widhi Wasa, malarapan antuk

ຕິນິສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

gilik-saguluk citta nirmala, prasida kasurat Awig-awig Désa Adat puniki. Awig-awig puniki

ສາບຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

kawastanin Awig-awig Désa Adat Dlod Tukad, Kecamatan Sukawati, Kabupaten Gianyar.

ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

Awig-awig pinaka bungkahing pamikukuh, sepat siku-siku, sepat gantung, panuntun

ຕາຍໂຕ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

ngamargiang tata kahuripan madésa Adat. Awig-awig puniki taler pinaka gegambelan

ຍິນິສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

midabdabin kalih nyujur kasukretan Désa Adat rauhing kulawarga pawongan, sané

ສາບຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

katawengin dharma prawertinnya ngrajegang Sang Hyang Aji Agama malarapan antuk Tri Hita

ສາບຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ ອວິເນຍສະຊະນິສັດທິ

Karana miwah Dresta.

ບາງຄັ້ງພົບໄດ້ວ່າ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ

Pancasila, Undang-undang Dasar 1945, tata-titi miwah adnyanan sang rumaga Guru
ບໍ່ມີພຽງພໍ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ

Wisésa tegap saha dresta kadungang jeroning Awig-awig Desa Adat Dlod Tukad puniki. Mogi-
ບໍ່ມີພຽງພໍ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ ພະຍາຍາມ ບາງຄັ້ງພົບໄດ້ວ່າ
mogi antuk Awig-awig puniki, Desa Adat Dlod Tukad mikolihang pituas manut patitis.

ສະຫງົບ ສະຫງົບ ສະຫງົບ

OM Santhi, Santhi, Santhi OM.

ຂໍ້ຕາຍ ໗

SARGAH I

ບາກສຽງບິດາທຸລຸທອດາຍ

ARAN LAN WAWIDANGAN DESA

ບາບວາມີ ໗

Pawos 1

໗ ທຸລຸທອດາຍນິສິຍາບຸລຸທຸລຸທອດາຍ ທຸລຸທອດາຍ

(1) Desa Adat puniki mawasta Desa Adat Dlod Tukad.

໘ ເຈັກສາຍບຸລຸທຸລຸທອດາຍ ທຸລຸທອດາຍ

(2) Jebar kakuwub wawidangannya mawates nyatur:

໙ ມິມິບາຍ ຈະ ທຸລຸທອດາຍນິສິຍາ

ha. Sisi Wetan ring : Desa Adat Batuaji;

ທຸລຸທອດາຍນິສິຍາ

Desa Adat Batuyang; lan

ທຸລຸທອດາຍນິສິຍາ

Desa Adat Lembeng;

໑໐ ມິມິບາຍ ຈະ ທຸລຸທອດາຍນິສິຍາ

na. Sisi Kulon ring : Desa Adat Kertajiwa;

ທຸລຸທອດາຍນິສິຍາ

Desa Adat Tohpati; lan

ທຸລຸທອດາຍນິສິຍາ ທຸລຸທອດາຍນິສິຍາ ທຸລຸທອດາຍນິສິຍາ

Desa Adat Penatih Dangin Puri minakadi : Banjar Bekul, Banjar

၅။ အသံအသွယ်

3) Nista Mandala

៣១ បុរាណសាស្ត្រនិងសាស្ត្រាទ្វីបភាសាបុរាណសាស្ត្រនិងសាស្ត្រាទ្វីបភាសា

(4) Desa Adat puniki kawangun antuk karang ayahan Desa, miwah karang guna kaya turmaning
 ໝໍ້ໂບຮຸທາດພະນີເຢ່າກາງບິຖາະ

kaepah dados pitung Banjar luire:

ဟူ၍ ကာကွယ်ရမည့်ကိစ္စ၊

ha. Banjar Adat Tubuh

အဲဒါ ကာကွယ်ရောင်းချပါ

na. Banjar Adat Kalah

ca. Banjar Adat Buwitan

၁၇။ ကျောက်ဆောင်ရွာပေါ်၍

ra. Banjar Adat Kapal

အကျဉ်းချုပ်အားဖြင့် အောက်ဖော်ပြပါအတိုင်း ဖြစ်ပေါ်ခဲ့ပါသည်။

ka. Banjar Adat Tegehe

៣១ ពេញចោលហើយខ្ញុំ

da. Banjar Adat Menguntur

၁၅။ ကဏ္ဍဇာတိဗျူဟမိဒ္ဒ၊

ta. Banjar Adat Sasih.

បុរេបាសិ ២

Pawos 2

៣១ បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

- (1) Wates palemahan wewidangan banjar adat, kapikukuh antuk pamutus paruman krama désa
ស្ថានភាព

adat.

៣២ បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

- (2) Manut ring unjuk lungsur cacah jiwaan pawongannyané, pah-pahan banjar adat rauhing
បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

wewidangannyané wenang kaepah malih manut pamutus paruman krama désa adat.

៣៣ បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

- (3) Soang-soang banjar adat patut maduwé piranti, pamekasnyané : balé banjar, parhyangan,
បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

kulkul, miwah sané lianan.

៣៤ បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

- (4) Krama banjar adat wenang kaepah dados témpék manut pamutus paruman krama banjar soang-
បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

soang.

បុរេបាសិ ៣

Pawos 3

បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

Desa Adat Dlod Tukad ngeranjing ring tipe Desa Adat Apanaga, inggih punika Desa Adat

បង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាពបង្កើនបុរេបាសិបិណ្ឌក្នុងស្ថានភាព

sane sistem kemasyarakatannyane banget polih pengaruh lan nyarengin pemargi Hukum

ហិរុន្ទនាពុទ្ធគោលគោរពនាំមុខនិរាទហន្តរេបហិរេវិណ្ឌពុទ្ធគោលមិទ្យោនិប្បន្ននា

Hindu sane kelaksanayang masa Kerajaan Majapahit, sane mawit saking Pustaka
ឧបនិស្សន្ទនាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា

Manawadharmastra. Taler kabawos kapemimpinan pola tunggal, sane kawastanin
ប្រាជ្ញាបុរាណនា

Prajuru Desa Adat.

បុរាណ ៩

Pawos 4

ពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា

Désa Adat Dlod Tukad kawawa olih Pemerintah Provinsi Bali lan statusnyane pinaka
ស្ថាប័នពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា ៩១៤ពុទ្ធគោលមិទ្យោនិប្បន្ននា

subyek hukum ring pemerintahan Provinsi Bali. Manut Pasal 4 Perda Provinsi Bali Nomor 4
នាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា

Tahun 2019, kategekan desa adat maduwe kedudukan pinaka subyek hukum sane sampun
នាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា

katetepang, maduwe otonomi, hak asal-usul lan hak tradisional anggen ngatur miwah ngurus
នាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា

kulawargannyane padidi. Desa adat wenang ngatur tatacara kahuripan krama medasar antuk
នាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននាពុទ្ធគោលមិទ្យោនិប្បន្ននា

kearifan lokal sane kabawos Tri Hita Karana.

ឯកទេស ២

SARGAH II

បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

PAMIKUKUH MIWAH PATITIS DESA ADAT

បទប្បញ្ញត្តិ ១

Pawos 5

បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

Desa Adat Dlod Tukad ngamanggehang pamikukuh minakadi:

ហើយ បទប្បញ្ញត្តិ

ha. Pancasila;

និង ក្នុងក្របខណ្ឌនៃច្បាប់ជាធរមាន របស់ប្រជាជន របស់

na. Undang-Undang Dasar Negara Republik Indonesia Tahun 1945, pamekas pasal 18

ហើយ ក្របខណ្ឌ របស់ប្រជាជន របស់

ayat 6, Pasal 18 huruf b;

និង បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

ca. Tri Hita Karana, manut sada acara Agama Hindu;

ហើយ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

ra. Ilikita utawi uger-uger saking guru wisesa mapaiketan desa adat.

បុរាណ ៤

Pawos 6

ប្រើប្រាស់ពាក្យសាសនា ព្រះធម្មាសាសនា

Luir Patitits Desa Adat Dlod Tukad:

ហ្ន៎ ប្រើប្រាស់ពាក្យសាសនា ព្រះធម្មាសាសនា

ha. Mikukuhang miwah ngrajegang Sang Hyang Agama;

គា៎ ប្រើប្រាស់ពាក្យសាសនា ព្រះធម្មាសាសនា

na. Ngutamayang tata prawretining magama;

ឆា៎ ប្រើប្រាស់ពាក្យសាសនា ព្រះធម្មាសាសនា

ca. Ngrajegang kasukretan désa saha pawongannyané sakala lan niskala;

ហា៎ ប្រើប្រាស់ពាក្យសាសនា ព្រះធម្មាសាសនា

ra. Ngrajegang tata sangaskaraning pawongannyané, pamekas sané ngiket

ប្រើប្រាស់ពាក្យសាសនា

pakulawargan;

គា៎ ប្រើប្រាស់ពាក្យសាសនា ព្រះធម្មាសាសនា

ka. Ngrajegang kasukretan saraja brana druwén désa, druwén pawongannyané sami.

ឆ័ត្រ ៣

SARGAH III

សេចក្តីណែនាំប្រកាសពីសភាពេញលេញនៃក្រុមប្រឹក្សាភិបាលក្រុង

AWIG-AWIG, PARAREM, MIWAH UGER-UGER TIOSAN DESA ADAT

បញ្ជី ៧

Palet 1

សេចក្តីណែនាំសភាពេញលេញ

Indik Awig-awig Desa Adat

បញ្ជី ៧

Pawos 7

ក្រុមប្រឹក្សាភិបាលក្រុង ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ

Désa Adat Dlod Tukad wenang nyuratang Awig-awig Désa Adat Dlod Tukad Kecamatan Sukawati,
ក្រុមប្រឹក្សាភិបាលក្រុង ក្រុមប្រឹក្សាភិបាលក្រុង

Kabupaten Gianyar, Provinsi Bali

៧. សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ

(1) Awig-awig Désa Adat Dlod Tukad kasuratang oleh Sabha Désa Adat, Kerta Désa Adat,
ក្រុមប្រឹក្សាភិបាលក្រុង ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ

Prajuru Désa Adat, Prajuru Banjar Adat, kasarengin utusan sané kasinanggeh patut.

៨. សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ

(2) Awig-awig sané kasurat nginutin uger-uger panyuratan Awig-awig sané kamedalang
ក្រុមប្រឹក្សាភិបាលក្រុង ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ ក្រុមប្រឹក្សាភិបាលក្រុង សេចក្តីណែនាំសភាពេញលេញ

Pasamuan Agung II Majelis Désa Adat Provinsi Bali tahun 2022 tur daging nyané nénten

ຍາງຕາມຮູບຖ່າຍທີ່ໄດ້ເກັບມາຈາກບັນດາບຸກຄົນທີ່ຢູ່ໃນເມືອງດຳລັງ

matungkasan sareng ilikita-ilikita Negara Republik Indonesia.

໘) ລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

(3) Awig-awig sané sampun puput kasurat kasobyahang sajeroning Paruman Agung Désa Adat
ຖືກປະຕິບັດ

Dlod Tukad.

໙) ລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

(4) Awig-awig patut ngamolihang cecumpon malarapan saseleh Majelis Désa Adat (MDA)
ຖືກປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

Provinsi Bali kalih kakukuhang sajeroning Paruman Agung Désa Adat Dlod Tukad.

໑) ລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

(5) Awig-awig sané sampun kasurat tur sampun kakukuhang sajeroning Paruman Agung
ລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

kawigunaang ngantos sadurung kagentosin malarapan Keputusan Paruman.

໒) ລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

(6) Awig-awig sané sampun molihang cecumpon Majelis Desa Adat Provinsi Bali, miwah
ລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການທີ່ກ່ຽວຂ້ອງກັບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

kakukuhang sajeroning Paruman Désa Adat Dlod Tukad patut kailikitayang majeng Dinas
ບັນຍາຍາດຂອງລະບົບການປະຕິບັດການຂອງລະບົບການປະຕິບັດການ

Pemajuan Masyarakat Adat Provinsi Bali.

ບູລິມະສາ

Palet 2

ບົດສູ່ສາກບູຮານລາວ

Indik Pararem Desa Adat

ບຸກຄົນ ປາ

Pawos 8

໑. ບຸກຄົນທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

(1) Pararem inggih punika uger-uger utawi kaputusan Paruman Agung Désa Adat Dlod
ທີ່ສາກບູຮານລາວບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

Tukad pinaka pamargin Awig-awig utawi pidabdab anyar miwah utawi nyenarang
ບົດສາກບູຮານລາວບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

wicara adat utawi pikobet Désa Adat Dlod Tukad.

໒. ບຸກຄົນທີ່ຖືກລະບຸໃນບຸກຄົນ ປາ ທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ

(2) Désa Adat Dlod Tukad nyuratang Pararem-pararem manakadi:

໑. ບຸກຄົນທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

ha. Pararem Panyacah, inggih punika Pararem sane kakaryanin tur kaanggé
ທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

ngamargiang Awig-awig ;

ຂ. ບຸກຄົນທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

na. Pararem Pangelé, inggih punika Pararem niri utawi nyéjé sane kaanggén nabdabin
ທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

sané durung kawilangin sajeroning Awig-awig ; mwan;

ຂ. ບຸກຄົນທີ່ບໍ່ມີສິດທິໃນການບັນທຶກສາກບູຮານລາວ ທີ່ຖືກລະບຸໃນບຸກຄົນ ປາ

ca Pararem Panepas Wicara, inggih punika Pararem sané kakaryanin tur kaanggén tata-

បញ្ចប់ ២

Palet 3

បិណ្ឌឡាត្នីក្នុងវិស័យវប្បធម៌ខេត្តកោះកុង

Indik Uger-Uger Tiosan Désa Adat

បញ្ចប់ ៣

Pawos 9

៣១ ពុទ្ធិសាសនាខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

- (1) Soang-soang banjar adat wenang ngardi, awig-awig, pararem maka pamikukuh banjar
ខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

adatnyané soang-soang.

៣២ ខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

- (2) Awig-awig, pararem banjar adat tan wenang lémpas ring Awig-awig Désa Adat Dlod Tukad.

៣៣ ខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

- (3) Awig-awig, pararem banjar adat taler patut kalinggatanganin antuk Bandésa maka pamikukuh
ខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

kandugi dados kalaksanayang.

៣៤ ខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

- (4) Sahanan témpékan tan wenang ngardi pararem, santukan témpékan punika wantah sinanggeh
ខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុងខេត្តកោះកុង

pah - pahan banjar adat.

ឆ្នាំទី ៩

SARGAH IV

ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា

SUKRETA TATA PARAHYANGAN DESA ADAT

បញ្ចប់ ៧

Palet 1

បិណ្ឌបរាហ្យានតុល្យាណាម្យា

Indik Parahyangan Desa Adat

បញ្ចប់ ៧៧

Pawos 11

៧៧ បិណ្ឌបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា

- (1) Tetujon Agama Hindu wantah manut sekadi linging Sruti “Moksartham Jagadhita Ya Ca Iti
ឆ្នាំ ៧៧

Dharma”.

៧៧ បិណ្ឌបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា

- (2) Matetujon mangda ngamolihang karahajengan ring sajeroning kahuripan, sakala lan niskala
ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា

malarapan antuk Tri Hita Karana. Sane ketiga inucap patut kawerdiang, mangda
ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា ឧបន្ទ្រាណបរាហ្យានតុល្យាណាម្យា

ngamanguhang kerahayuan makadi:

៧៧ បរាហ្យានតុល្យាណាម្យា

ha. Parhyangan;

គ. បូរាណប្បត្តិកម្មបូរាណ៖

na. Pura Kahyangan Desa luire:

ក. បូរាណប្បត្តិកម្មបូរាណ

1) Pura Dalem Segara

ខ. បូរាណប្បត្តិកម្មបូរាណ

2) Pura Dalem Amertha Sari

គ. បូរាណប្បត្តិកម្ម

3) Pura Melanting

ឃ. បូរាណប្បត្តិកម្ម

4) Pura Taman Beji

ឆ. បូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្ម

ca. Pura druwen Banjar se Desa Adat Dlod Tukad inggih punika:

ក. បូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្ម

1) Pura Melanting Banjar Sasih kaamong olih Krama Banjar Sasih

ខ. បូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្ម

2) Pura Melanting Banjar Menguntur kaamong olih Krama Banjar Menguntur

គ. បូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្ម

3) Pura Melanting Banjar Tegehe kaamong olih Krama Banjar Tegehe

ឃ. បូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្ម

4) Pura Banjar Kapal kaamong olih Krama Banjar Kapal

ឆ. បូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្មបូរាណប្បត្តិកម្ម

5) Pura Banjar Kalah kaamong olih Krama Banjar Kalah

៤) បុរាណបុរសកាលកំណើតក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

6) Pura Bagawan Panyarikan Banjar Buwitan kaamong olih Krama Banjar Buwitan

៧) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

7) Pura Parerepan Menguntur, kaamong olih pemaksan Banjar Menguntur lan Banjar
Sasih.

Sasih.

៨) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

8) Pura Parerepan Sapuh Jagat, kaamong olih Krama Banjar Tegehe.

៩) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

9) Pura Dalem Pangilen, kaamong olih Krama Banjar Kapal, kasanggra ayah –
ayah saking Banjar Kalah lan Banjar Buwitan.

ayah saking Banjar Kalah lan Banjar Buwitan.

១០) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

10) Pura Banjar lan Pura Parerepan Banjar Tubuh, kaamong olih Krama Banjar Tubuh.

១១) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

ra. Pura manut geginan (swagina), inggih punika:

១) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

1) Pura Gunung, pengulun Subak Palekan lan Subak Sasih.

២) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

2) Pura Ulun Tembuku, pengulun Subak Pasekan.

៣) បុរាណបុរសក្នុងក្រុងប្រាសាទបាវលីន្ទ្របុរាណក្នុងក្រុងប្រាសាទ

3) Pura Tiyingan, pengulun Subak Pasekan.

៣. បូរាទីលីន្ទ្របុរៈប្រាសាទបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

4) Pura Jelih Lambih, pengulun Subak Sumandang lan Subak Silungan.

៤. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

5) Pura Masceti, kaamong olih Krama Carik sawewidangan Desa Batubulan.

៥. បូរាប៊ីនាហា

6) Pura Penataran.

៦. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

7) Pura Beji Manik Toya.

៧. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

8) Pura Beji Belong.

៨. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

ka. Pura soang-soang Dadia / Paibon, inggih punika:

៩. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

1) Pura Batu Lembang magenah ring Banjar Sasih.

១០. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

2) Pura Pantiyasa magenah ring Banjar Sasih.

១១. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

3) Pura Telutug magenah ring Banjar Menguntur.

១២. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

4) Pura Puseh Menguntur magenah ring Banjar Menguntur.

១៣. បូរាបុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្របុរាណសាស្ត្រ

5) Pura Dalem Betelan magenah ring Banjar Menguntur.

៤១ មីរាធីត្មាម្បិលមាត់រាងកាយក្នុងមីរាធីត្មា

6) Merajan Menguntur magenah ring Banjar Menguntur.

៧១ មីរាធីត្មាម្បិលមាត់រាងកាយក្នុងមីរាធីត្មា

7) Merajan Batu Sri magenah ring Banjar Tegehe.

៨១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

8) Pura Dadia Pasek Darita/Iduhita magenah ring Banjar Tegehe.

៩១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

9) Pura Kahyangan Api magenah ring Banjar Tegehe.

១០១ មីរាធីត្មាម្បិលមាត់រាងកាយក្នុងមីរាធីត្មា

10) Merajan Pengukuh magenah ring Banjar Tegehe.

១១១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

11) Pura Beraban magenah ring Banjar Tegehe.

១២១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

12) Puran Lunggahan Bingin magenah ring Banjar Tegehe.

១៣១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

13) Pura Dalem Gegelang magenah ring Banjar Tegehe.

១៤១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

14) Pura Dalem Tembau magenah ring Banjar Tegehe.

១៥១ មីរាធីត្មាម្បិលមាត់រាងកាយក្នុងមីរាធីត្មា

15) Merajan Agung magenah ring Banjar Tegehe.

១៦១ បុរាណប្បវត្តិមាត់រាងកាយក្នុងមីរាធីត្មា

16) Pura Dalem Nyuh Aya magenah ring Banjar Kapal.

ໜ່ວຍ ໑ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

17) Pura Leba magenah ring Banjar Kapal.

ໜ່ວຍ ໒ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

18) Pura Buda Manis magenah ring Banjar Kapal.

ໜ່ວຍ ໓ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

19) Pura Tulang Liman magenah ring Banjar Kapal.

ໜ່ວຍ ໔ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

20) Pura Temesi magenah ring Banjar Kapal.

ໜ່ວຍ ໕ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

21) Pura Buda Manis magenah ring Banjar Kapal.

ໜ່ວຍ ໖ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

22) Pura Kedatuan magenah ring Banjar Kapal.

ໜ່ວຍ ໗ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

23) Pura Pedungan magenah ring Banjar Kapal.

ໜ່ວຍ ໘ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

24) Pura Penataran Agung magenah ring Banjar Kalah.

ໜ່ວຍ ໙ ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

25) Pura Pauman magenah ring Banjar Kalah.

ໜ່ວຍ 10 ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

26) Pura Kamulan magenah ring Banjar Kalah.

ໜ່ວຍ 11 ປູກຕາຍຄົນສຸກກິຕາເວັ້ນສາບເພີ້

27) Pura Panti Wang Bang Pinatih magenah ring Banjar Kalah.

ဣပံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

28) Pura Penatih magenah ring Banjar Kalah.

ဣပံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

29) Pura Dalem Semeta magenah ring Banjar Kalah.

ဣဝံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

30) Pura Buda Manis Pande magenah ring Banjar Kalah.

ဣဖံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

31) Pura Buda Manis magenah ring Banjar Kalah.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

32) Pura Saluli magenah ring Banjar Kalah.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

33) Merajan Tunggun Lawang magenah ring Banjar Kalah.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

34) Pura Baturaji magenah ring Banjar Buwitan.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

35) Pura Dalem Buwitan magenah ring Banjar Buwitan.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

36) Pura Bangun Sakti magenah ring Banjar Buwitan.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

37) Pura Manik Pancung magenah ring Banjar Buwitan.

ဣဇံ။ ပုဂံပိရ်ခါရ်ခါရ်ဂီတင်္ကလဲလဲရ။

38) Pura Dalem Tangkub Sari magenah ring Banjar Buwitan.

ຫຼວງ ປູກບໍລິເວນພູດິນສຸກີຕາດວັງບິນສາ

39) Pura Pasek Gelgel magenah ring Banjar Buwitan.

໔໐ ປູກລາບໍລິເວນພູດິນສຸກີຕາດວັງບິນສາ

40) Pura Kaengan magenah ring Banjar Pagutan Kaja.

໔໑ ປູກເກຣນພູດິນສຸກີຕາດວັງບິນສາ

41) Pura Tegal Sari magenah ring Banjar Buwitan.

໔໒ ປູກເຕງລາສີພູດິນສຸກີຕາດວັງບິນສາ

42) Pura Buda Manis magenah ring Banjar Tubuh.

໔໓ ປູກບູດາມານີພູດິນສຸກີຕາດວັງບິນສາ

43) Pura Gunung Agung magenah ring Banjar Tubuh.

໔໔ ປູກປູງູງພູດິນສຸກີຕາດວັງບິນສາ

44) Pura Panti magenah ring Banjar Tubuh.

໔໕ ປູກປັນຕິພູດິນສຸກີຕາດວັງບິນສາ

45) Pura Hyang Sangsi magenah ring Banjar Tubuh.

໔໖ ປູກຮາງສາງສີພູດິນສຸກີຕາດວັງບິນສາ

46) Pura Daton magenah ring Banjar Tubuh.

໔໗ ປູກດາຕອນພູດິນສຸກີຕາດວັງບິນສາ

47) Merajan Taman Harum magenah ring Banjar Pagutan Kaja.

໘. ມີສາສນາຖືກວາງໄວ້ກໍບໍ່ມີ

(3) Sesana sane tan wenang ring pura:

ບາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

ha. Masumpah (macoran) sajawaning pituduh prajuru utawi Bandesa Adat;

ບາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

na. Makobetan, maseneng-seneng, makolem dados asiki lanang-wadon, mabacin, ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

mawarih, mawiyawahara, nyangsang busana / mecikang busana, ngrereh pet-petan ring ປາກ

prabu;

ສາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

ca. Mungguh tedun ring palinggih sejawaning pituduh prajuru utawi Bandesa Adat;

ກາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

ra. Maujar ala, ulah ala, wak parusia, nemah utawi misuh;

ສາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

ca. Majaljal, mayuda;

ດາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

da. Ngagah busana, pusungan, miwah macecepin rare;

ບາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

ta. Macumbana matemu rasa, masanggama, miwah sakancannia sané siosan; tur

ສາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

sa. Mangan nginum rauh kataluhan, jajuden, nglanjar.

ບາ. ຍາມຍາວຢາຍຖາວອນກັບມາເບື້ອງທຸກປາກເບິ່ງເຫຼົ່າເຫຼົ່າເຫຼົ່າ

wa. Sang mamurug kecap ring ajeng keni pamidanda manut pararem.

3. ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

(4) Ngagah busana rauhing pusungan sakadi wiwit (3) aksara da, kangkat utawi kadadosang
ບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

wantah majeng sang sulinggih miwah pragina sané pacang ngayah ring Pura.

4. ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

(5) Kahyangan sane keni kedurmanggalaan kadi ring sor:

ບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

Panca karubuhan, kasiratan rah jadma, kahanan wangke sato ageng, wangkening manusa,
ມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

sahananing lulut. Pamangku utawi sang sane ngemanggihin digelis nyadokang majeng Prajuru
ພະຍາຍາມທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

Adat, mangda marumang krama Desa Adat, pacang ngawentenang pangupakara sepatutnya,
ຍາມທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

manut panugrahan sulinggih.

5. ພະຍາຍາມທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

(6) Krama Desa Adat karauhan sane ngawinang kasinangkawonan digelis kapintonin manut

ບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

pararem tur tan lempas ring sastra lan agama, maka jalaran muktiang jati tan jatinnia, yan
ປະຖາມະທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

prade tan jati wong karauhan inucap patut kapidanda manut pararem.

6. ພະຍາຍາມທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

(7) Krama utawi pamedek mabukti ngletehin Pura kadanda panyangaskaran mwang

ບຸນທຸກສາມາດເປັນໄປໄດ້ ທາງກຸງມະຫາກະສັດບຸນທຸກສາມາດເປັນໄປໄດ້

pangaksama nunas pangampura sajeroning Paruman Désa Adat.

ກາ ມາຊາຍຸບຣິງຕາຣຸບຈາມາຣາຍຸດາ

ra. Tan atayub ring tarub camara yudha.

ກາ ມາຊາຍຸບຣິງຕາຣຸບຈາມາຣາຍຸດາ

ka. Tan manjing ring umah wong drati krama.

ດາ ມາປາຕີປິກຸລ-ປິກຸລານ

da. Tan pati pikul-pikulan.

ເນ ມາເວນາງສາລາສຸລຸບ

ta. Tan wenang salah sulub.

ສາ ມາອິນຸມາສິງອາງາວະມາດາ

sa. Tan anginum asing angawe mada.

ບາ ມາເວນາງອາເຈເຈດຸດ

wa. Tan wenang ajejuden.

ເນ ມາເວນາງອາຍຸບຕອຍານິງຄອຣ, ຍານມາຍາວາຮາເຕກາເວນາງ າດວາສາກສີ

la. Tan wenang anayub toyaning cor, yan mawyawahara teka wenang a dewa saksi.

ຍາ ມາເກຣີງານິງວອນກວູ

ma. Tan griganing wong akweh.

ກາ ມາເກຣີງານິງວອນກວູ, ສະຈາວານິງຄຸລາວາຣາງານິງຕຸງຄິນາຕາ, ຫຼາວີ

ga. Tan keneng cuntakaning wong len, sejawaning kulawargania tunggil natar, utawi
ບາສີວານີ

pasiwania.

ບຸກຄົນ ໑໕

Pawos 15

ປຸກຕາພາບທີ່ບໍ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ:

Prabéa ngadegang Pamangku ring Pura Kahyangan Tiga lan Pura Kahyangan Desa:

໑. ປຸກຕາພາບທີ່ບໍ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ:

(1) Prabéa Adiksa Widhi utawi ngwintenang Pamangku ring Pura Desa/Bale Agung, Pura

ທາງຕາມປະຕິບັດງານທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ

Dalem lan Pura Prajapati, Pura Taman Beji miwah Pura Melanting kamedalang miwah

ສາມາດເຮັດໄດ້ໂດຍຕົນເອງ ທາງຕາມປະຕິບັດງານທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ

kalaksanayang oleh Désa Adat Dlod Tukad.

໒. ປຸກຕາພາບທີ່ບໍ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ:

(2) Prabéa Adiksa Widhi utawi ngwintenang Pamangku ring Pura Puseh, Pura Dalem Segara lan

ບຸກຄົນທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ ທາງຕາມປະຕິບັດງານທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ

Pura Dalem Amertha Sari kamedalang miwah kalaksanayang oleh Krama Desa Adat se-Desa

ທາງຕາມປະຕິບັດງານທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ

Batubulan

໓. ປຸກຕາພາບທີ່ບໍ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ:

(3) Pitra Yadnya Pamangku ring Pura Kahyangan Tiga riwekas, kalaksanayang antuk

ສາມາດເຮັດໄດ້ໂດຍຕົນເອງ ທາງຕາມປະຕິບັດງານທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ

kulawarga Pamangku inucap turmaning kasanggara oleh Krama Désa Adat, sanistannya

ປະຕິບັດງານທີ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ

brahma prayascita (ngabén) manut pararem.

໔. ປຸກຕາພາບທີ່ບໍ່ມີສິ່ງທີ່ສາມາດເຮັດໄດ້ໂດຍຕົນເອງ:

(4) Indik prabéan Pitra Yadnya, yan Pamangku tiosan séda riwekas, prajuru pura soang-soang

ສາມາດບໍລິຫານໂຮງຮຽນໄດ້ດີ ຫຼື ບໍ່ດີ ບໍ່ມີຖານະເທົ່າໃດ.

sakéwanten nénten kéngin budal salami piodalan.

໑) ປຸກຊາດສິນໃຈໃຫ້ແກ່ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ

(5) Pradé sinalih tunggil Pamangku Pura Kahyangan Tiga lan Pura Kahyangan Desa kapialang
ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ

utawi cuntaka, Pamangku sané ngabih, Pamangku Kahyangan Tiga utawi Pamangku
ສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ

Kahyangan Desa tiosan dados ngamargiang sané patut kalaksanayang olih Pamangku sané
ສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ

kapialang utawi kapiambeng punika.

໒) ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ

(6) Mangku sane keni ujar ala, ulah ala, patut maprayascita, sang sane ngenanin kadanda manut
ບາງສາສນາ

pararem.

໓) ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ ຫຼື ບາງສາສນາ

(7) Mangku sane kabuktiang amungpang paraning laku, nyasar ring sesana, tan wenang kasepuh.

បញ្ចប់ ១

Palet 5

បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

Indik Olih-olihan Pamangku

បញ្ចប់ ២៧

Pawos 17

បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

Patias utawi olih-olihan Pamangku Pura Kahyangan Tiga lan Pura Kahyangan Desa, luire:

២៧ បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

(1) Penyolasan miwah sarin canang soang-soang amongan druwen krama desa.

២៧ បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

(2) Luput sawungkul / manuk.

២៧ បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

(3) Upon laba carik.

២៧ បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

(4) Patias saking desa adat.

បញ្ចប់ ២៨

Pawos 18

២៧ បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

(1) Pamangku kagentosin, sangkaning:

២៧ បិទបញ្ចប់បិទបញ្ចប់បិទបញ្ចប់

ha. Seda.

គ. ស្មោះស្មោះ។

na. Sungkan rahat.

ឃ. បិទភ្នំសម្បត្តិសាសន៍ប្រាសាទ។

ca. Pinunas tur sampun polih uwak-uwakan.

ង. កាន់កាប់។

ra. Kanorayang.

គ. បង្កើនការកាន់កាប់ប្រាសាទសម្បត្តិសាសន៍ប្រាសាទ។

ka. Pamangku sane kanorayang patut kadanda lan ngwaliang prabea pawintenan manut
ការបង្កើន។

kawentenan.

ង. បង្កើនការប្រព្រឹត្តិការណ៍ប្រាសាទសម្បត្តិសាសន៍ប្រាសាទ។

da. Pamangku ngalap rabi sangkaning rahayu, rahayu katampenin, prade lempas patut
ការបង្កើនប្រាសាទ។

kadanda manut pararem.

ង. បង្កើនការប្រព្រឹត្តិការណ៍ប្រាសាទសម្បត្តិសាសន៍ប្រាសាទ។

ta. Pamangku kaambil rabi, patut kaselehin tur pamutus pamargi kaanutan antuk daging
សាសន៍។

saseleh.

ង. បង្កើនការប្រព្រឹត្តិការណ៍ប្រាសាទសម្បត្តិសាសន៍ប្រាសាទ។

(2) Pamangku sane ngarepan yadnya atiwa-tiwa patut ngamargiang nyepuh pawintenan sadurung
តាមការបង្កើនប្រាសាទ។

ngamargiang swadharma kapamangkuan kadi patut.

3. ប៉ះពាល់ដល់ការអភិវឌ្ឍន៍វប្បធម៌ក្នុងសង្គមក្រីក្រ

(4) Pamargin pangaciné ring Pura Kahyangan Tiga lan Pura Kahyangan Desa inucap ring ajeng,
មន្ត្រីសម្រាប់ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

manut kecap sastra agama, dresta saha kalaksanayang nista, madia, utama. Sajabaning
ប្រព័ន្ធសម្រាប់ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

pengambilan karya mautama (Ngusaba Nini, Ngusaba Desa, Ngusaba Dalem, Ngusaba Pitra)
បទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

patut kalaksanayang nyabran seket (50) warsa, madasar antuk pamargi ping lima padudusan
ហេតុអ្វីបានជាសម្រាប់ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

alit sane kasanggra olih Krama Desa Pangarep lan Krama Desa Penempet.

១. ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

(5) Rikala piodalan ring parhyangan sané dados panyungsungan désa adat, wenang krama désa
លេខាធិការសម្រាប់ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

lanang istri pedek maturan ka parhyangan inucap, sajawaning sang sané kacuntakan.

២. ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

(6) Satunggil Prawani Tilem Kapitu kamargiang Upacara Siwaratri ring Pura Dalem:

ហេតុអ្វីបានជាសម្រាប់ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

ha. Upakara Kasayagaang olih Sarati Desa Adat

គ. ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

na. Krama sami ngwewehin antuk bhakti saka sidan sapisanan kapuspayang manut
ហេតុអ្វីបានជា

Dudonan

ឃ. ការប្រើប្រាស់ប្រាសាទក្នុងសង្គមក្រីក្រ

ca. Upacara Siwa Ratri kalaksanayang nyoreang

បុរាណ ២០

Pawos 20

បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

Pangamong soang-soang pura manu dresta kadi ring sor:

២០ បុរាណ ២០ បុរាណ ២០

(1) Pura Kahyangan Tiga:

២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

ha. Pura Puseh kaamong Desa Adat Dlod Tukad, Desa Adat Jero Kuta lan Desa Adat Tegal
Tamu.

Tamu.

២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

na. Pura Desa / Bale Agung kaamong olih Desa Adat Dlod Tukad.

២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

ca. Pura Dalem lan Pura Prajapati kaamong olih Desa Adat Dlod Tukad.

២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

(2) Pura Dalem Segara lan Pura Dalem Amertha Sari kaamong olih Desa Adat Dlod Tukad, Desa
Adat Jero Kuta lan Desa Tegal Tamu.

Adat Jero Kuta lan Desa Tegal Tamu.

២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

(3) Pura Taman Beji kaamong olih Desa Adat Dlod Tukad

២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០ បុរាណ ២០

(4) Pura Melanting kaamong olih Desa Adat Dlod Tukad

໑) ອີງຕາມສະຖານະການທີ່ຈະມີການເຮັດການຖອດຖານລົງຕາມກຳລັງຂອງຕົນເອງ.

(5) Tiosan ring pura-pura inucap ring ajeng kaamong olih banjar lan padadiannya soang-soang.

ບາງສາ ນາ

Palet 7

ບັນຍາຍາຍາ

Indik Rsi Yadnya

ບາງສາ ນາ

Pawos 21

໑) ຫຼັງຈາກທີ່ຈະໄດ້ຮັບການຮຽນຮ້າຍຈາກການເຮັດການທີ່ບໍ່ຖືກຕ້ອງ.

(1) Krama sane mapikarsa pacang nyujur padwijatian, patut ngrauhang pasadok majeng Bandesa
ທາງບົດບາດທີ່ຖືກຕ້ອງ.

utawi Prajuru Desa Adat.

໒) ຫຼັງຈາກທີ່ຈະໄດ້ຮັບການຮຽນຮ້າຍຈາກການເຮັດການທີ່ບໍ່ຖືກຕ້ອງ.

(2) Bandesa utawi Prajuru Desa Adat patut nitenin paridabdab pamargi nyujur padwijatian.

໓) ຫຼັງຈາກທີ່ຈະໄດ້ຮັບການຮຽນຮ້າຍຈາກການເຮັດການທີ່ບໍ່ຖືກຕ້ອງ.

(3) Krama sane mapikarsa pacang nyujur padwijatian, tur risampun manados sang sampun
ຍັງຄົງມີການເຮັດການທີ່ບໍ່ຖືກຕ້ອງ.

madwijati patut nginutin sadaging Awig-awig lan dresta sane kantun kamanggehang.

ການຮຽນຮ້າຍຈາກການເຮັດການທີ່ບໍ່ຖືກຕ້ອງ.

Kawentenan puniki stata kauratiang olih krama tur prade piwal digelis kabaosang ring
ສະຖານທີ່ທີ່ຖືກຕ້ອງ.

sajeroning paruman.

គ. បំរើការងារឱ្យគ្រូបង្រៀនឱ្យបានល្អបំផុត។

na. Pinaka panuntun krama Desa ring indik Tatwa, Susila lan Upakara Agama.

ឃ. ឱ្យបង្ហាញឱ្យបានល្អបំផុត។

ca. Muputang upakara ring Kahyangan utawi upakara ring Krama Desa.

ង. បាទ ឱ្យបង្ហាញឱ្យបានល្អបំផុត។

ra. Tan patut muputang upakara yadnya, sane kantun sajeroning wicara.

បញ្ចប់ ២២

Pawos 22

៣. ឱ្យបង្ហាញឱ្យបានល្អបំផុត។

(1) Sang Sulinggih patut ngariinin muputang yadnya ring Desa Adat Dlod Tukad, sesampun
បញ្ចប់ឱ្យបានល្អបំផុត។

punika wawu muputang yadnya kajebar tios desa.

៤. ឱ្យបង្ហាញឱ្យបានល្អបំផុត។

(2) Krama desa sami patut sareng nyelehin, nitenin katuntun olih Prajuru Desa mangda sahananing
បញ្ចប់ឱ្យបានល្អបំផុត។

yadnya sane kawentenang kaicen pamuput olih Ida Pedanda utawi Pinandita manut
គោលការណ៍។

kawenangannya soang-soang.

ບຸບວາລີ ຫຼວງ

Pawos 23

ຊ່ວຍບໍລິຫານຖະໜົນຊ່ວຍເຫຼືອກັນທຸກໆສິ່ງທີ່ເກີດຂຶ້ນ

Sang mawinten sane pacang ngemargiang Nyonteng, Dalang, Ngusadanin, patut masadok ring
ປຸງກຸງປຸງກຸງບໍລິຫານຊ່ວຍເຫຼືອກັນທຸກໆສິ່ງທີ່ເກີດຂຶ້ນ

prajuru. Prajuru wenang ngawas nitenin kawentenania tur nyaksiang upakarania. Selanturnyane
ປຸງກຸງບໍລິຫານບໍລິຫານຊ່ວຍເຫຼືອກັນທຸກໆສິ່ງທີ່ເກີດຂຶ້ນ

prajuru wenang ngawedar indik tetujon pamargi sang malaksana, rauhing ring wates
ບໍລິຫານ

wewidangania.

ບຸບວາລີ ຫຼວງ

Palet 8

ບໍລິຫານປຸງກຸງ

Indik Pitra Yadnya

ບຸບວາລີ ຫຼວງ

Pawos 24

໑. ສາມາດຮຽນສາມາດປຸງກຸງຊ່ວຍເຫຼືອກັນທຸກໆສິ່ງທີ່ເກີດຂຶ້ນ

(1) Sahanan upakara pamretekang sang lampus kabawos Pitra Yadnya.

໒. ທຸກໆສິ່ງທີ່ເກີດຂຶ້ນຊ່ວຍເຫຼືອກັນທຸກໆສິ່ງທີ່ເກີດຂຶ້ນ

(2) Upacara pamretekang sang lampus inggih punika mresihin sawa, mendem, ngeseng sawa,
ທຸກໆສິ່ງທີ່ເກີດຂຶ້ນຊ່ວຍເຫຼືອກັນທຸກໆສິ່ງທີ່ເກີດຂຶ້ນ

atiwa-tiwa, kalanturang antuk pangroras, rauh nglinggihang ring parahyangan Dewa Hyang
ທຸກໆສິ່ງທີ່ເກີດຂຶ້ນ

Bhatara.

- ທາງກາສົງ
- Anggara Kasih
- ທາງສົງ
- Buda Cemeng
- ທາງສົງ
- Tumpek
- ສາສາສົງ
- Saraswati
- ທາງສົງ
- Soma Ribek
- ສາສາສົງ
- Sugian Jawa / Bali
- ທາງສົງ
- Rahina Nyepi
- ທາງສົງ
- Watu Gunung Runtuh
- ສາສາສົງ
- Candung Watang

໒) ທາງສົງ

6) Tan kalugra mendem sawa “tetiga” sajeroning arahina

໗) ທາງສົງ

7) Yening wenten atiwa-tiwa/ngaben tan kawenang:

បុរាណ ភូមិ

Pawos 26

៧១ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

(1) Sane kasinangeh kacuntakan sekadi ring sor:

ហៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

ha. Cuntaka antuk kalayusekaran.

គៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

na. Cuntaka antuk ngrajaswala.

ឃៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

ca. Cuntaka antuk ngembasang putra.

ងៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

ra. Cuntaka antuk kruron.

គៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

ka. Cuntaka antuk sungkan ila, edan.

ហៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

da. Cuntaka antuk pawiwahan.

ហៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

ta. Cuntaka antuk gamia gamana.

ឃៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

sa. Cuntaka antuk salah timpal.

ហៈ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការសិក្សាអំពីបុរាណសាស្ត្រ។

wa. Cuntaka antuk yening wenten anak istri mobot, nenten ka upacara pabiakawonan tur

បរិវិទាន

pawidi widana.

២២ ឧទាហរណ៍ទៀត

la. Cuntaka antuk mamitra ngalang.

២៣ ឧទាហរណ៍ទៀត

ma. Cuntaka antuk yening wenten anak istri ngamedalang putra sadurunge maupacara

បរិវិទាន

pabiakawonan tur pawidi widana.

២៤ ឧទាហរណ៍ទៀត

ga. Cuntaka antuk Sad Atatayi

២៥ ឧទាហរណ៍ទៀត

ba. Cuntaka antuk “datang bulan/kotor kain/menstruasi”

២៦ ឧទាហរណ៍ទៀត

(2) Sengker cuntaka manut kawentenannya:

២៧ ឧទាហរណ៍ទៀត

ha. Cuntaka kalayusekaran, suen ipun manut sekadi loka dresta miwah sastra dresta Desa

ឧទាហរណ៍

Adat.

២៨ ឧទាហរណ៍ទៀត

na. Cuntaka ngrajaswala, tigang rahina ngawit saking ngrajaswala utawi selamining

ឧទាហរណ៍

ngraja swala.

ຂາ ສຸຣຸຊາເກີດມາຈາກຮູບກາບີສາທາງເທຣດີເຢ່າກາຍເປັນສາທາງເກີດມາຈາກຮູບກາບີສາ

ca. Cuntaka ngembas putra, 42 rahina (abulan pitung dina), ngawit saking putrane embas
ທາງຮາວມາລຳພາລະຍາງຮູບກາບີສາທາງເກີດມາຈາກຮູບກາບີສາ

ngantos kakaryanang pakambuhan tur maprayascita manut sastra agama sane istri,
ສາທາງເກີດມາຈາກຮູບກາບີສາ

sane lanang roras rahina.

ກາ ສຸຣຸຊາສາທາງເກີດມາຈາກຮູບກາບີສາທາງເກີດມາຈາກຮູບກາບີສາ

ra. Cuntaka kruron, cuntakanya abulan pitung rahina sane istri, tur sane lanang tigang
ກາບີສາທາງເກີດມາຈາກຮູບກາບີສາ

rahina utawi sampun matirta prayascita.

ຂາ ສຸຣຸຊາເກີດມາຈາກຮູບກາບີສາທາງເກີດມາຈາກຮູບກາບີສາ

ka. Cuntaka pawiwahan, cuntakanya ngantos sasampune matirta pabiakawonan (maupakara
ບາລາເທຣດີເຢ່າກາຍເປັນສາທາງເກີດມາຈາກຮູບກາບີສາ

pakala-kalaan).

ດາ ສຸຣຸຊາເກີດມາຈາກຮູບກາບີສາທາງເກີດມາຈາກຮູບກາບີສາ

da. Cuntaka gamia gamana, cuntakanya ngantos sasampune kapalasang utawi masapihan
ເຢ່າກາຍເປັນສາທາງເກີດມາຈາກຮູບກາບີສາ

tur sampun kawentenang pamrayascita raga miwah sampun kawentenang
ບາລາເທຣດີເຢ່າກາຍເປັນສາທາງເກີດມາຈາກຮູບກາບີສາ

pamrayascita Desa Adat / Kahyangan manut pararem.

ຫາ ສຸຣຸຊາເກີດມາຈາກຮູບກາບີສາທາງເກີດມາຈາກຮູບກາບີສາ

ta. Cuntaka salah timpal, kapuputang manut sastra agama Hindu tur dresta.

ຂາ ສຸຣຸຊາເກີດມາຈາກຮູບກາບີສາທາງເກີດມາຈາກຮູບກາບີສາ

sa. Cuntaka mamitra ngalang, cuntakanya ngantos kawentenang upacara pabiyakawonan

၁။ ယဟူပသကပသကပသကပသက

(maupakara pakala-kalaan).

၂။ သုန္ဒရီဇာတ်ကဏ္ဍတစ်ခုတွင် သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို

wa. Cuntaka ngembasang putra sane nenten wenten yayah rnuanin ipun, cuntakanya ngantos

တစ်နှစ်ခွဲခန့်အထိ သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို

wenten sane mameras putra inucap tur sampun kawentenang upacara manut sastra
ဟူသောပုံစံ

Agama Hindu.

၃။ သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

la. Cuntaka Sad Atatayi, cuntakanya sampun maprayascita raga tur nenten pisan dados

တစ်နှစ်ခွဲခန့်အထိ သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို

ngamunggahang upacara padwijatian.

၄။ သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

ma. Cuntaka antuk “datang bulan/kotor kain/menstruasi”, cuntakania ngantos nenten

သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

kantun kotor kain lan sampun makramas.

၅။ သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

(3) Cuntaka kalayusekaran / padem:

၆။ သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

ha. Padem cuntakanya:

a) သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

b) Cuntaka / sebel ka-banjar riwusnya mendem utawi sasampune polih prayascita.

c) သုန္ဒရီသည် သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို သုန္ဒရီဘဝကို

d) Kulawarganya sajeroning pakarangan ngantos tigang rahina (apangeludan).

គា ធុតាង់ប្រាសាទហិរញ្ញមា

na. Duk sang putra medal / embas.

ឆា ត្បាញត្បាញ

ca. Kepus udel.

រា រុក្ខាប្រាសាទ

ra. Roras rahina.

គា ធុតាង់ប្រាសាទហិរញ្ញមា

ka. Tutug kambuhan petang dasa kalih (42) rahina.

ហា ត្បាញត្បាញ

da. Nigang sasihan (3 bulan).

ហា ប្រាសាទហិរញ្ញមា

ta. Pawetuan/otonan/odalan enam (6) sasih.

ឆា ត្បាញត្បាញ

sa. Tutug kelih (Ngraja Swala wadone, Ngraja Singa lanangne kacirenin antuk ngembakin
សូនរាជ)

suarane).

ហា ប្រាសាទហិរញ្ញមា

wa. Matatah/mapandes.

ហា ប្រាសាទ

la. Mawiwaha.

ហា ប្រាសាទ

ma. Mawinten.

ហ៎ គ្រូមហាតេជោនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

ha. Krama Desa Adat, maagama Hindu, sampun tedun mabanjar adat, mipil tur sareng

ក្រុងនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

nyungkemin Parahyangan, Pawongan lan Palemahan Désa Adat Dlod Tukad;

គ៎ គ្រូមហាតេជោនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

na. Krama Tamiu, sané tan ngarep saking dura Desa Adat Dlod Tukad, maagama Hindu,

ក្រុងនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

nénten mipil sakéwanten sareng nyungkemin Parahyangan, Pawongan lan Palemahan

ក្រុងនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

Désa Adat Dlod Tukad;

ឃ៎ គ្រូមហាតេជោនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

ca. Tamiu, sané nénten maagama Hindu, wantah sareng nyungkemin pawongan lan

ក្រុងនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

palemahan Desa Adat Dlod Tukad.

បុរាណ ភូមិ

Pawos 34

៧ គ្រូមហាតេជោនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

(1) Krama Desa Adat manut pawos 31 ayat (2) aksara (1) kabinayang dados:

ហ៎ គ្រូមហាតេជោនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

ha. Krama Ngarep

គ៎ គ្រូមហាតេជោនាងវិសាមោធិសិទ្ធិសម្បត្តិក្នុងក្រុងនាងវិសិប្បិសន្ត

na. Krama Panempet

သၢ်ၤ ခြံးကၢၤမၤ

ca. Krama Nyada

ၣ်ၤ ခြံးပၤတီၤမၤ

ra. Krama Pangele

ဆၢၤ ခြံးတၢ်ပုၤဆၢၤ

ka. Krama Tapukan

မၤၤ ခြံးကၢၤမၤ

da. Krama Balu

တၢ်ၤ ခြံးမၤတၢ်မၤ

Ta. Krama Daa Tua

သၢ်ၤ ခြံးဗျၢ်မၤ

sa. Krama Mulih Daa

ၣ်ၤ ခြံးတၢ်ပုၤတီၤမၤ

(2) Krama ngarep inggih punika:

တၢ်ၤ ခြံးမၤတၢ်ပုၤတီၤမၤ

ha. Krama sane ngamong karang ayahan desa.

ဆၢၤ ခြံးမၤတၢ်ပုၤတီၤမၤ

na. Krama sane ngerobin krama panempet.

ၣ်ၤ ခြံးမၤတၢ်ပုၤတီၤမၤ

(3) Krama panempet inggih punika krama sane kaerobin olih krama ngarep kari wenten paiketan

ပၤတၢ်ပုၤတီၤမၤ

pakaluwargan, ngamong karang ayahan desa utawi sampun mapaumahan siosan ring karang

ບາບບາບຊຸດ

ayahan desa.

໑. ຫຼັງຈາກທີ່ໄດ້ຮັບການ

(4) Krama nyada inggih punika:

ບາ. ບາດຊະນີທີ່ມີສະຖານະສະຖານະ ໒໑ ປີ

ha. Panyeledii krama sane sampun mayusa 65 warsa.

ສ. ບາດຊະນີທີ່ມີສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະ

na. Pet prade krama sane sampun mayusa lintangang saking 65 warsa, durung madue
ບາດຊະນີທີ່ມີສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະ

panyeledii, prajuru banjar patut maosang ring paruman banjar.

ສ. ກິດຈະກຳທີ່ມີສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະ

ca. Ri sajeroning paruman banjar, nenten polih panyeledii, prajuru banjar patut nyadokang
ກິດຈະກຳທີ່ມີສະຖານະສະຖານະ ໒໑ ປີ

ring prajuru Desa Adat.

໑. ຫຼັງຈາກທີ່ໄດ້ຮັບການສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະ

(5) Krama pangele inggih punika krama sane sampun naenang marabian nyentana, mawali malih
ສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະສະຖານະ ໒໑ ປີ

ka umah palekadan, ngambil rabi malih raris kaerobin krama ngarep.

໒. ຫຼັງຈາກທີ່ໄດ້ຮັບການສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະ

(6) Krama tapukan inggih punika anaking krama sane durung antes ngamargiang ayahan desa

ກິດຈະກຳທີ່ມີສະຖານະສະຖານະ ໒໑ ປີ ທີ່ມີສະຖານະ

nyelosin makrama riantuk katinggal guru rupakannyane (sane lanang durung mayusa 17

ປີ ທີ່ມີສະຖານະສະຖານະ ໒໑ ປີ)

warsa, sane istri durung mayusa 16 warsa).

ហ។ ក្បួនរាងកាយស្នេហាប្រពៃណីពុទ្ធសាសនាចាស់ៗ

ha. Nyukserahang swalapatra lepas ring desa adat wit.

គ។ គំនិតចិត្តច្រើនយល់ឃើញ

na. Naur pananjung batu manut pararem.

ឃ។ រាងកាយពុទ្ធសាសនាចាស់ៗ

ca. Rauh ring jeroning pasangkepan nyantenang raga.

ង។ ក្បួនរាងកាយពុទ្ធសាសនាចាស់ៗ

ra. Ngaturang pejati tegap ring Pura Desa sane kaenter olih Pamangku Pura Desa.

១។ គំនិតចិត្តច្រើនយល់ឃើញ

(4) Krama anyar sane kasurat ring aksara ca, yening nenten kaketus saking desa adat wit, patut
តែងតែស្នេហាប្រពៃណីពុទ្ធសាសនាចាស់ៗ

ngaryanang swalapatra sane kalinggatanganin olih Bandesa Desa Adat wit lan kauningin olih
ពុទ្ធសាសនាចាស់ៗ

Bandesa Desa Adat Dlod Tukad.

គបី ៣

Kaping 2

ប្រពៃណីពុទ្ធសាសនាចាស់ៗ

Indik Swadharma miwah Swadikara Krama

បុរាណ ៣

Pawos 36

៣។ គំនិតចិត្តច្រើនយល់ឃើញ

(1) Swadharmaning Krama Desa Adat Dlod Tukad:

គ. ហេតុអ្វីបានជាអ្នកនាំពួកយើងមិនបានទៅទេ?

na. Tan kéngin nungkasin kértiyasan désa adat.

បុរាណវិទ្យា

Pawos 37

៣. ឧទាហរណ៍នៃការប្រើប្រាស់ភាសាខ្មែរក្នុងការប្រកាសច្បាប់

(1) Sahanan Krama Desa Adat keni tetegenan (ayah-ayahan) miwah urunan inggih punika:

ហ. ហេតុអ្វីបានជាអ្នកនាំពួកយើងមិនបានទៅទេ?

ha. Ayahan ngarep, keni paturunan, peson-peson miwah ayahan mamungkul.

គ. ហេតុអ្វីបានជាអ្នកនាំពួកយើងមិនបានទៅទេ?

na. Ayahan panempet, keni paturunan, peson-peson, ayah-ayahan manut pabuat.

ឃ. ហេតុអ្វីបានជាអ្នកនាំពួកយើងមិនបានទៅទេ?

ca. Ayah Tapukan keni paturunan mamungkul, peson-peson, ayah-ayahan luput.

ង. ហេតុអ្វីបានជាអ្នកនាំពួកយើងមិនបានទៅទេ?

ra. Ayahan balu, keni paturunan mamungkul, ayah-ayahan manut kawentenan balu inucap.

គ. ឧទាហរណ៍នៃការប្រើប្រាស់ភាសាខ្មែរក្នុងការប្រកាសច្បាប់

ka. Krama Daa Tua sane nongosin karang desa keni paturunan, peson-peson miwah ayahan
មនុស្សចាស់ៗនៃភូមិ

manut Daa inucap.

ឃ. ឧទាហរណ៍នៃការប្រើប្រាស់ភាសាខ្មែរក្នុងការប្រកាសច្បាប់

da. Krama Daa Tua sane kaerobin, keni ayah-ayahan manut pabuat.

ង. ឧទាហរណ៍នៃការប្រើប្រាស់ភាសាខ្មែរក្នុងការប្រកាសច្បាប់

ta. Krama Mulih Daa keni ayah-ayahan manut pabuat.

ບຸກຄົນ ຫຼ້າ

Pawos 38

ໜ້າ ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

- (1) Krama désa rauhing kulawargannya wenang polih pangayoman prajuru manut dresta, ຫຼັກຖານ:

ngeninin:

ໜ້າ ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

ha. Angaskaraning kauripannya sané mabuat, minakadi mastikayang paiketan sulur ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

pakulawargan.

ka. ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

na. Kasukretan miwah kasucian déwék, parahyangan, miwah karangnyané.

ma. ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

ca. Kasukretan padruwénnyané soang-soang.

ໜ້າ ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

- (2) Krama ngarep wenang sareng mastikayang pamutus paruman krama désa.

ໜ້າ ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

- (3) Sahanan krama désa rauhing sang sinanggeh Krama Tamiu, wenang polih pangayoman ຫຼັກຖານກາງບໍ່ໄດ້ຮັບການປັບປຸງພາຍໃນກຸ່ມ

ngamanggehang kasukretan sikian, rauhing padruwénia soang-soang.

ບາງບາລີ ຫຼ້າ

Pawos 39

ໄກ້ ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ

- (1) Sahanan krama sané ngerobang utawi ngajak anak lian boya wénten paiketan pakulawargan, ບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ ບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ
upami ngajak wong duduk-dudukan, patut atur supéksa ring Kelihan Banjar.

ໄກ້ ສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ ບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ

- (2) Krama sané ngerobang, patut samakula negenang lampah sang kaajak, marep ring sukretan ບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ
désa adat.

ໄກ້ ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ ບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ

- (3) Kelihan Banjar ngunggahang pasadok punika ring ilikitan pawongan banjar, saha nyobyahang ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ
sajeroning paruman krama banjar.

ບາງບາລີ ໔໐

Pawos 40

ສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ

Krama Desa kadadosang:

ໄກ້ ບາງບາລີຕາເວັນຕົກສູ່ພາກພື້ນທີ່ສາມາດສູ້ຍາມຖອດຕົ້ນກາກ່າບາງບາລີ

- (1) Mapuankid utawi nenten tedun:

ບາງ ກິລາລາ ນງວາງຸນ ເຢດຢາ (ເດວາ ເຢດຢາ, ປິຕຣາ ເຢດຢາ, ມາຢາ ເຢດຢາ), sungkan,

ha. Rikala ngwangun Yadnya (Dewa Yadnya, Pitra Yadnya, Manusa Yadnya), sungkan,

ຍາວໂປ່ງໂຮງບຸນສູບສູບບາງເຖົ້າເຮົາ

matepetin kaluasan lan sapatunggilannyane.

໒໙ ຖືກບາງໂຮງບຸນສູບສູບບາງເຖົ້າເຮົາ

na. Polih tempo wantah apisan, sajawaning wenten ka wehin olih prajuru.

໓໐ ກ່ອນຈະໄປສູ່ບ້ານເຮົາຈະມີການສູບສູບບາງເຖົ້າເຮົາ

(2) Nyuksukin utawi ngayahang sane kadadosang risampun munggah daa truna tur mrasidayang
ກ່ອນຈະໄປ

nganutin Krama.

໓໑ ຖືກບາງໂຮງບຸນສູບສູບບາງເຖົ້າເຮົາ

(3) Yening salah sinunggil nenten wenten nyuksukin utawi ngayahang krama punika patut keni
ດ້ວຍການສູບ

dedosan.

໓໒ ກ່ອນຈະໄປສູ່ບ້ານເຮົາຈະມີການສູບສູບບາງເຖົ້າເຮົາ

(4) Ayah krama desa sane wenten makarya ring dura desa dados majegin ayah manut kadi perarem
ມາສູບສູບບາງເຖົ້າເຮົາ

sane wenten ring bebanjaran.

໓໓ ກ່ອນຈະໄປສູ່ບ້ານເຮົາຈະມີການສູບສູບບາງເຖົ້າເຮົາ

(5) Nyada, mapiteges ngamademang ayah Krama sampun mayusa 65 warsa, semaliha yening
ມາສູບສູບບາງເຖົ້າເຮົາ

sampun wenten pangentos ayahan, sang sane sampun mayusa 65 warsa tan dados nyuksukin.

Pawos 41

ບຸນສູບສູບບາງເຖົ້າເຮົາ

Wusan dados Krama Desa inggih punika:

ບາກບູຢື້

pararem.

໑) ຫຼັກຖານທຳມະດາໃນການປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

(5) Krama Desa Adat, Krama Tamiu, Tamiu tan kadadosang makta, nganggén, maduwé sarana, ສາມາດມີສ່ວນຮ່ວມໃນການປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

sané sampun tan manut, tan kapingayang olih guru wisésa, lempas utawi nepas uger-uger sané ສາມາດມີສ່ວນຮ່ວມໃນການປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

kamedalang olih guru wisésa, sapisira ugi sané piwal, patut keni pamidanda manut pararem.

໒) ສູ່ພະນັກງານລັດຖະບານທີ່ກຳລັງປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

(6) Swadharma lan swadikara Krama Desa Adat, Krama Tamiu miwah Tamiu manut pararem.

ສະບັບ ໓

Kaping 3

ບັນດາກົດໝາຍກ່ຽວກັບການລຸບຸນ

Indik Paturunan miwah Leluputan

ບາກບູຢື້ ໔

Pawos 43

໗) ບັນດາກົດໝາຍກ່ຽວກັບການລຸບຸນທີ່ກຳລັງປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

(1) Paturunan miwah papeson sajeroning ngulati kasukretan désa adat / banjar adat, kapitegesang ຫຼັກຖານທຳມະດາໃນການປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

ring krama désa adat / banjar adat.

໘) ປະຊາກຸ່ມທຳມະດາໃນການປະຕິບັດໜ້າທີ່ຂອງພະນັກງານລັດຖະບານ

(2) Prajuru désa adat / banjar adat wenang mawéh leluputan ayahan miwah papeson ring sang sané

ບູລີ ຫຼ້າ

Palet 2

ບົດສຳນຳປະຊາຊົນບາງຊຸດພະຍາຍາມ

Indik Tata Pemerintahan Desa Adat

ສາມ ຫຼ້າ

Kaping 1

ປະຊາຊົນບາງຊຸດພະຍາຍາມ

Prajuru Desa Adat

ບາງຊຸດພະຍາຍາມ 45

Pawos 45

ຫຼ້າ ບາງຊຸດພະຍາຍາມປະຊາຊົນບາງຊຸດພະຍາຍາມ

(1) Sané kasinanggeh Prajuru Désa Adat inggih punika:

ບາງ ບາງຊຸດພະຍາຍາມ

ha. Bandésa.

ສາ ບາງຊຸດພະຍາຍາມ

na. Patajuh Bandésa.

ສາ ບາງຊຸດພະຍາຍາມ

ca. Panyarikan.

ນາ ບາງຊຸດພະຍາຍາມ

ra. Patengen.

ຫຼ້າ ປະຊາຊົນບາງຊຸດພະຍາຍາມ

(2) Prajuru Désa Adat patut:

na. Ngénterang pamargi sadaging Awig-awig miwah pamutus paruman krama désa, sané

sinanggeh pararem.

ca. Ngraksa miwah nudonang tata titiné migunayang artha brana druwén désa.

ra. Nuntun saha ngénterang krama désa, ngupadi kasukretan sakala lan niskala.

ka. Nuntun saha nyaksinin upacara sangaskaraning kahuripan sané mabuat, minakadi sané

ngilitang sulur pakulawargan.

da. Nuntun saha ngénterang krama désa, nginggilang Sang Hyang Agama, kasucian

parhyangan, kasucian pawongan, kasucian palemahan, miwah tata titine migunayang

sétra.

ta. Maosin miwah niwakang pamutus marep ring wicaran krama désa.

sa. Ngwalanin désa adat, nyeledii matemuang bawos ring sapisira ugi.

la. Lan sané siosan sané wénten pakilitannya ring désa adat.

໘. ກິ໋ມເຫຼາະເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ

- (2) Ritatkala Bandesa Adat wenten kapiambeng, Patajuh Bandesa wenang ngemargiang
ສູ່ພຣະທຸລະທຳ
swadharma Bandesa.

໘. ບາດກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ

- (3) Panyarikan Désa, ngwantu Bandésa ngaryanin saluir swalapatra tur nyuratang saluiring
ບາດກິ໋ມເຫຼາະທຸລະທຳ
pamutus paruman désa.

໙. ບາດກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ

- (4) Patengen Désa ngwantu Bandésa ngaryanin utawi ngrincikang sakaluir pangranjing miwah
ບາດກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ
pamedal jinah désa adat lan ngupapira druén désa.

໑໐. ປຸກປຸກທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ

- (5) Prade Prajuru Desa iwang palaksana keni pamidanda nikel ring kaiwangan soang-soang
ສູ່ພຣະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ
Krama, saha dados kararyanang manut pararem.

໑໑. ປຸກປຸກທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ

- (6) Prajuru desa adat ngamargiang swadharma malarapan sagilik saguluk, salunglung
ສູ່ພຣະທຸລະທຳເຊັ່ນ ກິ໋ມເຫຼາະທຸລະທຳເຊັ່ນ
sabayantaka, paras paros sarpanaya.

បុរាណ ៤៩

Pawos 49

ស្វាទិកាប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណ៖

Swadikara Prajuru Desa Adat inggih punika:

ហៈ ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

ha. Patias utawi olih-olihan.

គៈ ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

na. Luput papeson lan ayah–ayahan ring banjar.

ឃៈ ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

ca. Pikolihan siosan manut pararem.

បុរាណ ៥០

Pawos 50

ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

(1) Prajuru Desa Adat kagentosin riantukan:

ហៈ ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

ha. Sampun tugtug sengker masa ayahan.

គៈ ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

na. Lampus utawi seda.

ឃៈ ប្រាជ្ញាបុរាណធម៌ប្រាជ្ញាបុរាណធម៌

ca. Tan prasida ngamargiang swadharman prajuru.

ກ) ມາດຕະການທີ່ຈະຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

ra. Saking pinunas ngraga tur sampun kalugra olih Krama Desa Adat ring sajeroning
ບາງຄັ້ງ

paruman.

ຂ) ການກວດກາ

ka. Kanorayang.

ຄ) ຕົວຢ່າງຂອງການປະຕິບັດທີ່ຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

da. Ngentosin prajuru patut kararemin olih krama, tur kawentenang pangilikita sane
ສາມາດເຂົ້າມາປຶກສາກັບຜູ້ກວດກາ

kasaksiang olih prajuru sane kapatutang.

ເ) ການກວດກາທີ່ຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

ta. Bandesa utawi prajuru sane ngentosin mawaneng ngantos masa ayahan Bandesa lan
ປະຊາກອນທົ່ວໄປ

Prajuru sane madeg.

ຮ) ປະຊາກອນທົ່ວໄປ

(2) Prajuru desa adat tan patut:

ບ) ຄຳສັ່ງທີ່ຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

ha. Mamurug Awig-awig lan pararem.

ຂ) ຕົວຢ່າງຂອງການປະຕິບັດທີ່ຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

na. Ngardi kaputusan ngrugiang krama desa.

ມ) ບົດບັນຍັດທີ່ຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

ca. Iwang ngawigunayang swadharma lan wewenang.

ກ) ຄຳສັ່ງທີ່ຖືກນຳໃຊ້ເພື່ອປ້ອງກັນການລະເບີດ

ra. Maparilaksana ngametuang biota.

කෘෂිකර්මාන්තයේ නියෝග

ka. Dados angga Pengurus Organisasi Terlarang.

උදාහරණයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

(3) Bandesa lan prajuru sane iwang sesana miwah ngalinyokang padruwen desa, piwal ring Awig-
ආගමික නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

awig, pararem utawi pasuara tur sampun mabukti, patut keni pamidanda manut pararem;

උදාහරණයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

(4) Bandesa lan Prajuru sane iwang, patut ngwaliang sahananing druen Desa utawi Banjar, saha
ප්‍රජාපතිවරයෙකුගේ නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

pramangkin kararianang manados Bandesa utawi Prajuru Desa Adat;

උදාහරණයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

(5) Pamargin Desa Adat katuntun oleh Prajuru siosan.

කපි 2

Kaping 2

සභා පාලන

Sabha Desa

ප්‍රජාපති 51

Pawos 51

උදාහරණයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

(1) Sabha Desa kasudi oleh Prajuru Desa Adat ring paruman desa adat.

උදාහරණයක් ලෙස ප්‍රජාපතිවරයෙකුගේ නියෝගයක් ප්‍රජාපතිවරයෙකුගේ නියෝගයක් ලෙස

(2) Sabha Desa mawiwit saking utusan krama desa adat sane wenten ring soang – soang Banjar

ເອກະພາບ

Adat.

໘. ການປະຕິບັດທຳມະດາຂອງພົນລະເມືອງ ແລະ ພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

(3) Krama Desa Adat manut sekadi palet (2) kasudi olih Prajuru Desa Adat malarapan antuk
ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

kawruhan/kawisayan ri sajoroning pacang nincapang kawentenana desa adat.

໙. ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

(4) Sabha Desa maweh dharma tatimbang majeng prajuru desa minakadi:

໑. ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

ha. Ngrincikang daging Awig-awig lan pararem;

໒. ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

na. Ngrencanayang wewangunan desa adat (Parahyangan, Pawongan, Palemahan);

໓. ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

ca. Ngrencanayang Anggaran Pendapatan lan Belanja Desa Adat, lan ngemargiang program
ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

desa adat.

໑໐. ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

(5) Wewanengan sabha desa ingkup ring wewanengan masa ayahan Bandesa Adat lan Prajuru
ການປະຕິບັດທຳມະດາຂອງພົນລະເມືອງທີ່ຢູ່ພາຍໃນປະເທດ ແລະ ພົນລະເມືອງທີ່ຢູ່ຕ່າງປະເທດ

Desa Adat.

කපි ෩

Kaping 3

කිතුනු

Kertha Desa

පහසු ෧෩

Pawos 53

෧. කිතුනුකර්මයකිනිසාපිපුරුණුකර්මයකිනිසාපිපුරුණුකර්මයකිනිසා

(1) Kertha Desa kasudi oleh Prajuru Desa Adat ring paruman Desa Adat

෨. කිතුනුකර්මයකිනිසාපිපුරුණුකර්මයකිනිසාපිපුරුණුකර්මයකිනිසා

(2) Kertha Désa akwéhnya 3 (tigang) diri nyantos 9 (siya) diri.

෩. කිතුනුකර්මයකිනිසාපිපුරුණුකර්මයකිනිසාපිපුරුණුකර්මයකිනිසා

(3) Sané dados kaadegang Kertha Désa luirnya:

හා. පහසු ෧෩

ha. Mawiwit saking krama ngarep

ක. පුරුණුකර්මය

na. Prajuru Desa

ක. පිනිසාපිපුරුණුකර්මයකිනිසාපිපුරුණුකර්මයකිනිසා

ca. Wikan ring daging sastra agama, hukum adat lan hukum Nasional.

හා. කපි ෧෩

ra. Kapilih oleh Prajuru Désa

෩. කිතුනුකර්මයකිනිසාපිපුරුණුකර්මයකිනිසාපිපුරුණුකර්මයකිනිසා

(4) Bandesa Adat dados manggala lan angga Kertha Desa.

໑. ກິມາດິຖາກວາລິຍາຕູບທຸງເບີບາຕູລັດຊາຕາຍາງຖືບບິມາກາມາຖາບາຍາງຊາຍາງຖືບາວເບີຊ

- (5) Ri sajeroning manggala utawi angga Kertha Desa madue wicara, sane patut kapuputang olih
ລັດຊາຕາຍາຕູບທຸງເບີບາຕູລັດຊາຕາຍາງຖືບາວເບີຊ

Kertha Desa, manggala utawi angga sane inucap nenten kadadosang sareng muputang wicara
ບຸກິດ

punika;

໒. ກິມາດິຖາກວາລິຍາຕູບລັດຊາຕາຍາງຖືບບິມາກາມາຖາບາຍາງຊາຍາງຖືບາວເບີຊລັດຊາຕາ

- (6) Ri sajeroning manggala Kertha Desa madue wicara sane patut kapuputang olih Kertha Desa,
ເບີຊາຕາຍາຕູບລັດຊາຕາຍາງຖືບາວເບີຊລັດຊາຕາຍາງຖືບາວເບີຊ

linggih manggala Kertha Desa kagentosin olih angga Kertha Desa sane pinih lingsir.

໓. ບິບາລິຕາລັດຊາຕາຍາງຖືບິບາລິຕາລັດຊາຕາຍາງຖືບາວເບີຊ

- (7) Wewanengan Kertha Desa ingkup ring wewanengan ayahan Bandesa lan Prajuru Desa Adat.

ບາບວາລີ ໑໑

Pawos 54

໔. ລັດຊາຕາຍາງຖືບິບາລິຕາລັດຊາຕາຍາງຖືບາວເບີຊ

- (1) Kertha Desa Adat wenang nepasin sahananing wicara sane wenten ring Desa Adat manut
ບາບຸຍາ

pararem.

໕. ກິມາດິຖາກວາລິຍາຕູບລັດຊາຕາຍາງຖືບາວເບີຊລັດຊາຕາຍາງຖືບາວເບີຊ

- (2) Ri sajeroring nepasin wicara manut sekadi palet (1) Kertha Desa ngutamayang sagilik saguluk
ສາຍາງຖືບາວເບີຊ

salunglung sabayantaka paras paros sarpanaya asas druenang sareng-sareng.

ឆាបី ៩

Kaping 4

ប្រជុំប្រជុំឆាបី

Prajuru Banjar Adat

បទប្បញ្ញត្តិ ៩៤

Pawos 56

៣៧ ប្រជុំឆាបីត្រូវតែរៀបចំឡើងវិញរៀងរាល់ឆ្នាំដើមឆ្នាំប្រជុំឆាបី

(1) Banjar Adat wenang ngamargiang kegiatan sosial lan keagamaan ring Banjar Adat.

៣៨ ប្រជុំឆាបីត្រូវតែរៀបចំឡើងវិញរៀងរាល់ឆ្នាំដើមឆ្នាំប្រជុំឆាបី

(2) Banjar adat patut madue pararem banjar sakewanten nenten lempas ring awig – awig Desa
ឆាបី

Adat.

៣៩ ប្រជុំឆាបីត្រូវតែរៀបចំឡើងវិញរៀងរាល់ឆ្នាំដើមឆ្នាំប្រជុំឆាបី

(3) Pararem Banjar Adat mangda kauningayang tur kalinggatanganin oleh Bandesa Adat

បទប្បញ្ញត្តិ ៩៥

Pawos 57

៣៩ ប្រជុំឆាបីត្រូវតែរៀបចំឡើងវិញរៀងរាល់ឆ្នាំដើមឆ្នាំប្រជុំឆាបី

(1) Banjar Adat kaenter oleh Kelihan Banjar Adat.

៤០ ប្រជុំឆាបីត្រូវតែរៀបចំឡើងវិញរៀងរាល់ឆ្នាំដើមឆ្នាំប្រជុំឆាបី

(2) Susunan Prajuru Banjar Adat manut ring pararem Banjar Adat.

៤១ ប្រជុំឆាបីត្រូវតែរៀបចំឡើងវិញរៀងរាល់ឆ្នាំដើមឆ្នាំប្រជុំឆាបី

(3) Prajuru Banjar Adat kasudi ring Paruman Krama Banjar Adat.

3. ឆ្នាំបិទបញ្ចប់ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

(4) Kelihan Banjar Adat lan Prajuru Banjar Adat sane kasudi ring Paruman Krama Banjar Adat, ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

kakukuhang oleh Bandesa Adat.

បញ្ចប់ ១២

Pawos 58

៣. ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

(1) Swadharma Prajuru Banjar Adat, inggih punika:

៣. ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

ha. Nglaksanayang patemuang bebaosan (“koordinasi”) sareng Prajuru Desa Adat.

ឆ. ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

na. Ngénterang pamargi sadaging Awig-awig, Pararem Desa Adat miwah Pararem Banjar ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

Adat.

ឆ. ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

ca. Ngraksa miwah nudonang tata titiné migunayang artha brana druén Banjar Adat.

៣. ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

ra. Nuntun saha ngénterang krama Banjar Adat, ngupadi kasukretan sakala lan niskala.

ឆ. ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

ka. Nuntun saha nyaksinin upacara sangskaraning kahuripan sané mabuat, minakadi sané ឆ្នាំសករាជ្យប្រជាជនកម្ពុជាឆ្នាំ២០២៥

ngilitang sulur pakulawargan.

ບູລີ ຫຼາ

Palet 3

ບໍລິສັດພາຍສາມສິບສີ່

Indik Paruman lan Pasangkepan

ບຸກຄົນ ໒໐

Pawos 60

໑. ບາງຄູ່ຄຸກທຳມະດາທີ່ຈະໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່:

(1) Paruman Desa Adat pinaka lembaga pemutus pinih ageng ring Desa Adat ri sajeroning:

໑. ສິນຄ້າທີ່ມີຊື່ສຽງ

ha. Netepang Awig-awig;

໒. ຕົ້ນທຳມະດາທີ່ຈະໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່

na. Ngesahang Bandesa lan Prajuru Desa Adat sane kasudi; lan

໓. ຕົ້ນທຳມະດາທີ່ຈະໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່

ca. Ngesahang sehananing sane mabuat sajeroning ngemargiang pemerintahan Desa Adat.

໒. ບາງຄູ່ຄຸກທຳມະດາທີ່ຈະໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່

(2) Paruman Desa Adat kamargiang oleh Prajuru Desa Adat lan kasarengin oleh Krama Ngarep

ສາມາດໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່

saha utusan saking Lembaga Desa Adat.

໓. ບາງຄູ່ຄຸກທີ່ຈະໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່

(3) Prade nenten prasida kasarengin oleh makasami krama ngarep, paruman kamargiang oleh:

໑. ບາງຄູ່ຄຸກທີ່ຈະໄດ້ຮັບການປັບປຸງພື້ນທີ່ທີ່ກຳລັງຖືກທຳມະດາເຖິງສະຖານທີ່

ha. Prajuru Desa Adat;

da. Mutusang pengrencana investasi ring desa adat;

ta. Nguwah-nguwuhin padruen desa adat;

sa. Ngwangun sarana lan prasarana adat-istiadat, keagamaan, tradisi, seni lan budaya, miwah

kearifan lokal;

wa. Nglimbakang pendidikan pasraman;

la. Ngwentenang pendidikan formal lan non formal;

ma. Pelestarian lan pemberdayaan hak asal-usul, nilai adat, nilai agama, nilai tradisi, nilai seni

lan budaya, miwah kearifan lokal; lan

ga. Sane tiosan manut dresta.

ma. Pelestarian lan pemberdayaan hak asal-usul, nilai adat, nilai agama, nilai tradisi, nilai seni

lan budaya, miwah kearifan lokal; lan

ga. Sane tiosan manut dresta.

ma. Pelestarian lan pemberdayaan hak asal-usul, nilai adat, nilai agama, nilai tradisi, nilai seni

lan budaya, miwah kearifan lokal; lan

ga. Sane tiosan manut dresta.

ma. Pelestarian lan pemberdayaan hak asal-usul, nilai adat, nilai agama, nilai tradisi, nilai seni

lan budaya, miwah kearifan lokal; lan

ga. Sane tiosan manut dresta.

(1) Paruman Désa, kawéntenang sanistannia enem (6) sasih apisan.

២១. បរាជ័យនៃការងាររបស់អង្គការសហប្រជាជាតិ

(2) Paruman padgata kala kalaksanayang manut kadi pabuat.

បញ្ជីឈ្មោះ

Pawos 62

២២. ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ភូមិភាគកណ្តាល

(1) Prajuru Desa Adat sane nenten nglaksanayang paruman desa manut uger-uger, paruman
ព្រឹទ្ធសភាសហគមន៍ភូមិភាគកណ្តាលសហគមន៍ភូមិភាគកណ្តាលសហគមន៍ភូមិភាគកណ្តាលសហគមន៍ភូមិភាគកណ្តាល

kengin kalaksanaang olih angga Sabha Desa sane mayusa pinih anom lan pinih lingsir.

២៣. ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ភូមិភាគកណ្តាល

(2) Putusan Paruman Desa Adat ngiket krama desa adat.

បញ្ជីឈ្មោះ

Pawos 63

២៤. ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ភូមិភាគកណ្តាល

(1) Pasangkepan Krama Desa Adat pinaka lembaga pemutus sane mutusang sane pacang
អង្គការសហគមន៍ភូមិភាគកណ្តាល

kalaksanayang (hal-hal teknis).

២៥. ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ភូមិភាគកណ្តាល

(2) Pasangkepan Desa Adat kamargiang olih Prajuru Desa Adat lan kasarengin olih Krama Ngarep
អង្គការសហគមន៍ភូមិភាគកណ្តាល

saha utusan saking kelembagaan Desa Adat.

២៦. ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ភូមិភាគកណ្តាល

(3) Prade nenten prasida kasarengin olih makasami krama ngarep, pasangkepan kamargiang olih:

da. ຖືກວາງໄປທີ່ສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

da. Nyobiahang sahanan dadauhan guru wisesa.

ha. ຖືກວາງໄປທີ່ສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

ta. Nyobiahang sane tiosan indik Parahyangan, Pawongan, lan Palemahan.

ບາງຄຳສັ່ງ ໒໑

Pawos 64

໑. ບາງຄຳສັ່ງບໍ່ມີຄວາມສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

(1) Paruman utawi pasangkepan inucap patut katuntun oleh Bandésa Adat

໒. ບາງຄຳສັ່ງບໍ່ມີຄວາມສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

(2) Paruman utawi Pasangkepan sida mamargi prade:

ha. ກິດຈະກຳທີ່ສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

ha. Risampune sang ngayahang langkung ring atenga jeeg krama.

na. ກິດຈະກຳທີ່ສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

na. Kariinin antuk suaran kulkul soang – soang banjar.

ca. ບາງຄຳສັ່ງບໍ່ມີຄວາມສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

ca. Pamilet mabusana adat.

ra. ບາງຄຳສັ່ງບໍ່ມີຄວາມສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

ra. Pamilet nenten makta gegawan.

ka. ບາງຄຳສັ່ງບໍ່ມີຄວາມສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

ka. Tan maren ngastiti Ida Bagawan Panyarikan macihna antuk ngriinin ngaturang banten

ສາມາດຊຸດລາຍງານຊຸກຍູ້ບໍ່ມີຄວາມສາມາດ

cane ring baduur meja sane kaaturang oleh Bandesa.

បញ្ចប់ ៣

Palet 4

បរិវេណធម្មបទ

Indik Lembaga Adat

ឆ្នាំ ៧

Kaping 1

បរិវេណ បញ្ចប់

Paiketan Pamangku

បញ្ចប់ ៤៤

Pawos 66

៧ ពុទ្ធសាសនាប្រពៃណីរបស់បរិវេណធម្មបទនិងវិធានការនៃការអនុវត្តបរិវេណធម្មបទ

(1) Desa Adat patut ngaryanang paiketan Pamangku ri sajeroning nglaksanayang parikrama
បរិវេណធម្មបទប្រពៃណីនិងវិធានការនៃការអនុវត្តបរិវេណធម្មបទ

widang adat, agama, tradisi, seni lan budaya, saha kearifan lokal.

៨ បរិវេណធម្មបទប្រពៃណីនិងវិធានការនៃការអនុវត្តបរិវេណធម្មបទ

(2) Paiketan Pamangku inggih punika pupulan krama sane sampun katambiakang pinaka
បញ្ចប់បរិវេណធម្មបទប្រពៃណីនិងវិធានការនៃការអនុវត្តបរិវេណធម្មបទ

Pamangku. Angga paiketan Pamangku maswadharma kukuh ngamargiang dharma
ធម្មបទប្រពៃណីនិងវិធានការនៃការអនុវត្តបរិវេណធម្មបទ

kapamangkuan, nincapang kaweruhan lan kawagedan indik kapamangkuan, tur mautsaha
ធម្មបទប្រពៃណីនិងវិធានការនៃការអនុវត្តបរិវេណធម្មបទ

manados panuntun pamargin ajaran agama miwah sida manados tetuladan.

ກິບາງຍາດຊາດເຮົາເຮົາ

ring Paruman Desa Adat.

໘. ມູນີຍບາດລ່າມາດສິດພາດສິດທິບຸກຄົນມູນີຍາດທາຍຊື່ເຮົາຍາດຊາດເຮົາ

(3) Swadharma pacalang sane siosan inggih punika swadharma negara manut titah Bandesa Adat.

໙. ກິມາດຊາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດ

(4) Ring sajeroning nincapang kaweruhan, pacalang polih aguron-guron saking guru wisesa lan
ຍາດພິດຊາດເຮົາເຮົາ

Majelis Desa Adat.

໑. ມູນີຍບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດ

(5) Swadharma pacalang kadabdabin nganutin tuntunan sesana pacalang.

໒. ຍາດພິດຊາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດ

(6) Masa ayahan Pacalang pateh ring masa ayahan Bandesa Adat lan Prajuru Desa Adat.

໓. ສາບາດຊາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດ

(7) Kaprajuruan paiketan pacalang kasungkemin ring pasangkepan pacalang sane kamargiang lan
ສາບາດຊາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດ

katuntun oleh Prajuru Desa Adat.

໔. ບາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດສິດທິບຸກຄົນບາດລ່າມາດ

(8) Paiketan pacalang kakukuhang antuk Surat Keputusan Bandesa Adat

ឆបី ៩

Kaping 5

ព្រះរាជាណាចក្រកម្ពុជា

Yowana Desa Adat

បុរេបាណី ៧០

Pawos 70

៧១ ប្រាសាទបុរេបាណី

(1) Indik Yowana Desa Adat:

៧២ ប្រាសាទបុរេបាណី ៧៣ ប្រាសាទបុរេបាណី ៧៤ ប្រាសាទបុរេបាណី

ha. Anak-anaking krama sane sampun mayusa 15 warsa ngantos mayusa 35 warsa tur durung
មកពិធីបុណ្យបុរេបាណី ៧៥ ប្រាសាទបុរេបាណី

marabian mangda nyaluk manados angga Yowana Desa Adat.

៧៦ ប្រាសាទបុរេបាណី ៧៧ ប្រាសាទបុរេបាណី ៧៨ ប្រាសាទបុរេបាណី

na. Yowana Desa Adat mawasta Yowana Desa Adat Dlod Tukad.

៧៩ ប្រាសាទបុរេបាណី ៨០ ប្រាសាទបុរេបាណី ៨១ ប្រាសាទបុរេបាណី

ca. Angga Yowana Desa Adat patut ngremba parikrama krama manut sesanannyane lan
ប្រាសាទបុរេបាណី ៨២ ប្រាសាទបុរេបាណី

pituduh Bandesa lan Prajuru Desa Adat.

៨៣ ប្រាសាទបុរេបាណី ៨៤ ប្រាសាទបុរេបាណី ៨៥ ប្រាសាទបុរេបាណី

(2) Yowana Desa Adat nglaksanayang widang kayowanan, luire:

៨៦ ប្រាសាទបុរេបាណី ៨៧ ប្រាសាទបុរេបាណី ៨៨ ប្រាសាទបុរេបាណី

ha. adat, agama, tradisi, seni lan budaya, saha kearifan lokal;

na. pendidikan lan olah raga;

ca. kesehatan;

ra. ekonomi; lan

ka. widang “peminatan” sane lianan.

(3) Kaprajuruan paiketan Yowana kasungkemin ring pasangkepan Yowana sane kamargiang lan

katuntun oleh Prajuru Desa Adat.

(4) Paiketan Yowana kakukuhang antuk Surat Keputusan Bandesa Adat

කපි ෬

Kaping 6

සිකාසන්ති

Sekaa Santi

පහවැනි වර්ෂ

Pawos 71

(1) Sekaa Santi kapariangganin olih Krama sané oneng tur sayaga ngamargiang sahananing

ສູ່ພັຍບາມສູ່ພາສີ

swadharma Pasantian.

໘. ສູ່ພັຍສິກາບາມສູ່ພາສີ

(2) Swadharma Sekaa Santi, luwiré:

ບ. ສິກາບາມສູ່ພາສີ

ha. Setata mautsaha weruh tur waged mapasantian;

ສ. ສິກາບາມສູ່ພາສີ

na. Setata mautsaha ngulati mwan ngardi karahayuan jagat madasar sasuluh Dharma
ສູ່ພາສີ

Susastra Agama Hindu Dresta Bali;

ສ. ສິກາບາມສູ່ພາສີ

ca. Tegteg ngrajegang kasusilan Sekaa Pasantian; tur

ກ. ສິກາບາມສູ່ພາສີ

ra. Manados tetuladan pamargin kasuksman susastra agama.

໘. ສູ່ພັຍສິກາບາມສູ່ພາສີ

(3) Swadikara Sekaa Pasantian, luwiré:

ບ. ສິກາບາມສູ່ພາສີ

ha. K angkat ngayah manut pinunas, uleman, utawi sangkaning prakarsa Sekaa Santi ngaraga
ສູ່ພາສີ

tur ngamolihang wak-wakan saking sang wenang;

ສ. ສິກາບາມສູ່ພາສີ

na. Kasiagayang wewantenan marupa pajati asoroh olih sang adruwé karya rikala
ສູ່ພາສີ

mapasantian;

ឆ្លាតវៃ ព្រមទាំងបញ្ចប់ការងារក្នុងថ្ងៃនោះ។

ca. Ngamolihang panyangu manut kawéntenan.

ឆ្លាតវៃ ៧

Kaping 7

បុគ្គលិក

Pasraman

បុគ្គលិក ៧

Pawos 72

បុគ្គលិកក្នុងភូមិភាគបាត់ដំបងមានប្រជាជនជាតិខ្មែរច្រើនបំផុត។

Pasraman inggih punika genah paajah-ajahan utawi pauruk-urukan majeng krama ngeninin tattwa,
ឬសិល្បៈបុរាណដ៏មានតម្លៃខ្ពស់។

susila, upacara tur parilaksananyane.

ឆ្លាតវៃ ៨

Kaping 8

សិល្បៈ

Sekaa

បុគ្គលិក ៧

Pawos 73

សិល្បៈក្នុងភូមិភាគបាត់ដំបងមានប្រជាជនជាតិខ្មែរច្រើនបំផុត។

Sekaa inggih punika pupulan krama sane keadegang oleh Desa Adat manut pabuat.

ບາງທີ ໑

Palet 5

ບິລິສຸນບັນທຸ

Indik Kulawarga

ລາບີ ໗

Kaping 1

ບບິບທາສິ

Pawiwahan

ບາບວາລີ ໙໑

Pawos 74

໗. ບບິບທາສິເປັນຈິດສາບເບີເຢວາສິບຸກສາຍພາບສາຍຕາພຽງພໍ

(1) Pawiwahan inggih punika patemoning purusa predana, malarapan panunggalan kayun suka
ພິບທາສິບຸກສາຍພາບສາຍຕາພຽງພໍ

lila kadulurin upasaksi sekala lan niskala.

໘. ບາຍເກີດບບິບທາສິບຸກສາຍ

(2) Pamargin pawiwahan luire:

໙. ບບິບທາສິສາຍຕາພຽງພໍ

ha. Papadikan, kamanggala antuk pakrunan.

໑໐. ບາບວາລີສາຍຕາພຽງພໍ

na. Ngorod, marangkat riin wawu kakrunayang (ngluku).

໑໑. ບາບວາລີສາຍຕາພຽງພໍ

ca. Nyeburin utawi sentana nyeburin (risampun nganutin upacara pamerasan).

គ. បុត្រីឧបាសាសនាប្រាជ្ញាឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

na. Wnten pasaksi Prajuru Adat sane mapakelingin utawi ngilikitayang pawiwahan.

ឃ. សម្បត្តិឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

ca. Sampun matengeran suaran kulkul banjar.

ក. បុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

ra. Pawiwahan inucap ring ajeng kailikitayang ring sang ngawewenang.

ឡ. បុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

(2) Parabian sane tan manut kadi ring ajeng kasinanggeh tan patut (tan sah).

បុត្រីឧបាសាសនា

Pawos 76

ក. បុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

(1) Tata caraning parabian patut sakadi ring sor:

ហ. សម្បត្តិឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

ha. Sapasira ugi pacang ngwarangang pakulawargan, patut masadok ring Prajuru Banjar Adat

បុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

lan Prajuru Desa Adat, selanturnyanne Prajuru Banjar Adat lan Prajuru Desa Adat

បុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

maritetes pawarangan punika manut tan manut kakecap parabiane.

គ. បុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

na. Pamargin papadikan manut sekadi ring sor:

ក. សម្បត្តិឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនាបុត្រីឧបាសាសនា

1) Kulawargan sang lanang ngrawuhin kapakubon sang istri, maduluran babaktaan peras

ហ្ន៎ បូរាមឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

ha. Reraman lanange ngwentenang pamilaku / penglukuan antuk duta sekiranya kalih diri.

គ្ន៎ បរិវេនហត្ថតុឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

na. Pagenahan antennyane tan kengin ring pakubon sang lanang sadereng masegeh agung
ហ្ន៎ បមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

utawi mabiakala.

ក្ន៎ ឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

(3) Sajeroning pakrunan/panglukuan patut:

ហ្ន៎ ឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

ha. Kamanggala antuk geng pengampura marep ring reraman wadone.

គ្ន៎ ឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

na. Kaigumang baos idih pakidih utawi palegayan marep ring pasewakan sang ngidih saha
តុឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

dewasa pakerabkambeane riwekas.

ឆ្ន៎ ឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

ca. Kacihnayang indik kapurusuan utawi prade sentana rajeg kajejerang kapatut ngidih anak
បេនាឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

lanang sane kabaos pawiwahan nyeburin, tur risampun kategepin kamanggehang sentana
បេនាឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

nyeburin.

ឆ្ន៎ បេនាឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

(4) Pakerabkambean mapiteges upacara tinas apadang (puput) mapikuren, manut sekadi ring sor:

ហ្ន៎ ឆន្ទតុពុទ្ធប្រតិបត្តិបមិសេស្យបិក្ខុឆន្ទឆន្ទស្វាមីនិវាវេនាបិទុរិកា

ha. Sajeroning kabaos pakerabkambean, kalaksanayang ring sekala niskala antuk sarana

ສາລາບຣິສາລາ

sakala niskala.

໘. ມາບຸກຄົນທີ່ມີຄວາມສຳຄັນໃນການປະຕິບັດໜ້າທີ່ຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ

- (2) Sapa sira ugi krama pacang ngidih santana patut masadok ring Bandesa sanistane tigang sasih
ສາປາສິຣາ ຸກຣາມາປາຈາງ ນກິດີຢ ສາຕາຢາ ປາຕຸຕ ມາສາດອກ ຣິງ ບາຢາດາສາ ສາຢາສະຕາເນ ຕິກາງ ສາສິຢ

sadereng pamerasan.

໙. ຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ ທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ

- (3) Bandesa kawakilin antuk Kelihan Banjar nyobyahang ring sawewidangan Desa, sang sapa sira
ບາຢາດາສາ ກາວາກິລິນ ອນຕຸກ ເກລິຢາ ບາຢາງ ນຢອຍາຢາງ ຣິງ ສາວິວິດາງ ດາສາ, ສາງ ສາປາ ສິຣາ

rumasa tan lila mangda masengker sekiranya kalih wuku (14 rahina) sabanen pamerasan,
ຣຸມາສາ ຕາ ລິລາ ມາງດາ ມາສາງກາ ສາກິຣາງຢາ ເກລິຢາ ວຸກຸ (14 ຣາຢາ) ສາບາເນນ ປາມາຣາສາ, ມາຢາດາສາ ມາສາລິລາ ມາຕາມກົດໝາຍຂອງລັດ

sane kasaksiang Bandesa Adat.

໑໐. ປຸກຄົນທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ ທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ

- (4) Prajuru / Bandesa Adat digelis saha ngicenin pamutus nepek ring catur dresta miwah pararem.

໑໑. ປຸກຄົນທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ ທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ

- (5) Prade sulur pamerasan tan manut ring kecaping ajeng, Bandesa Adat wenang ngandeg sang
ປາຣາດາ ສຸລຸຣ ປາມາຣາສາ ຕາ ມາຢາຕຸ ຣິງ ເກຢາປິງ ອາເຈງ, ບາຢາດາສາ ວາເນງາງ ນກາງ ນກາງດາເງ ສາງ

pacang makarya, saha ngicenin panuntun, mangda kapuputang riin babaos sulur utawi
ປາຈາງ ມາກຢາຢາ, ສາ ນກິດີເນນ ປາຢາຢາຕຸນ, ມາງດາ ກາປຸປຸຕາງ ຣິນ ບາບາອ ສຸລຸຣ ອຸຕາວິ ບິລາກາຕາ

wicaranya.

ບາຢາດາສາ ປາຣາ

Pawos 84

໑໒. ບາຢາດາສາ ທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ ທີ່ມີບົດບາດຕາມກົດໝາຍຂອງລັດ ຫຼື ພາກສ່ວນທີ່ກ່ຽວຂ້ອງ

- (1) Paperasan sane kapatutang ring desa adat risampun makacihna:

ທາ ບິວິບິດາສາຍ໌ກາສາ

ha. Widhi widana pamerasan.

ສາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນສາມາດເຮັດໜ້າທີ່ຕາມໜ້າທີ່ທີ່ຕົນເອງເຮັດໄດ້

na. Kasaksinin oleh Bandesa Adat sane maka saksi utawi ngilikitayang.

ກາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນ

ra. Kasiarang ring wewidangan desane.

ຮາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນສາມາດເຮັດໜ້າທີ່ທີ່ຕົນເອງເຮັດໄດ້

(2) Sane patut kaperas angge santana kadi ring sor :

ທາ ຈາດມາມາດາມາ

ha. Jadma maagama Hindu.

ສາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນ

na. Kapernahan nedunang saking sang meras.

ສາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນ

ca. Kautamayang saking waris pancer kapurusan.

ກາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນສາມາດເຮັດໜ້າທີ່ທີ່ຕົນເອງເຮັດໄດ້

ra. Sinalih tunggal mawiwit saking kulawarga tunggal sanggah utawi mrajan, paibon lan dadia

ທາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນ

utawi ngambilin anak tios sakewanten sang maagama Hindu.

ສາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນສາມາດເຮັດໜ້າທີ່ທີ່ຕົນເອງເຮັດໄດ້

ka. Kulawarga saking purusa, prade tan wenten kengin saking wadon, yening taler tan wenten

ທາ ສາມາດເຮັດໜ້າທີ່ຕາມທຳມະດາທາງກະຕຸ້ນ

wawu kengin sakama-kama (sakeng kayun).

ឆ. បាវនាឆាយាហិហេតោតិ/ទិបតាបត្តាហិបិយ្យាហិ

ca. Pagunakaya, tetatadan / jiwa dana lan utang piutang.

ច. បាវនាហិគ្គហេតុបាឌ្ឍវិធស្យាបាវនាតិ

(3) Wawu kengin kabaos warisan prade wenten:

ហ. ឯបិប្បាទាហិបាវនា

ha. Sang mapiturun (pawaris)

គ. ឆាប្បាទាហិហិបាវនា

na. Katurunan (ahli waris)

ឆ. ហិប្បាទាហិបាវនាហិហេតោតិ/ហេតុហេតោតិ/ឆាប្បាទាហិបាវនា

ca. Arta brana miwah tetegenan (ayah-ayahan) maka cihna warisan.

បាវនា បា

Pawos 86

ច. ហិបាវនាហិបាវនា

(1) Ahli waris luire:

ហ. ប្រាសិន្តាបុរុសា

ha. Pratisantana purusa.

គ. ប្រាសិន្តាបុរុសាសិន្តាបុរុសា

na. Pratisantana pradana (santana rajeg).

ឆ. សិន្តាបុរុសាសិន្តាបុរុសា

ca. Santana paperasan lanang / wadon.

ច. ប្រាសិន្តាបុរុសាសិន្តាបុរុសាសិន្តាបុរុសា

(2) Prade tan wenten sakadi ring ajeng, sang sinanggeh ahli waris:

ហ្ន៎ ច្បងគត្បងដំបីតុក្កង្កង់រាវាវេង្កង់បីឆាឆាវេង្កង់បីប្បត្តរាវាវេង្កង់

ha. Turunan purusa pernah ngunggahang rarama lanang, pekak selantur ipun rerama misan
ឺវុត្តាវាវេង្កង់

mindon.

គ្ន៎ ច្បងគត្បងដំបីតុក្កង្កង់រាវាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់

na. Turunan purusa pernah kesamping makadi kaponakan misan miwah mindon.

បុប្ផាវាវេង្កង់ ៧៧

Pawos 87

ដូច្នេះឆាឆាវេង្កង់បីប្បត្តរាវាវេង្កង់

Swadharmaning ahli waris patut:

ហ្ន៎ ឆាឆាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់

ha. Nerima saha nguasayang tetamian saking kaluhurannia makadi ngrombo sanggah, pura
ឆាឆាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់

saha pangupakarannya miwah nyaledii ayah-ayahan pawaris.

គ្ន៎ ឆាឆាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់

na. Naurin utang-utang pawaris sane manut pangeloika.

បុប្ផាវាវេង្កង់ ៧៨

Pawos 88

បុប្ផាវាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់

Pangepahan waris manut sakadi ring sor:

ហ្ន៎ ឆាឆាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់បីប្បត្តរាវាវេង្កង់

ha. Risampun kalaksanayang pitra yadnya lan utang-utang pawaris buntas kataur.

ឆ្នាំទី ៩

SARGAH VI

ឧបាយកលប្រយោជន៍សហគមន៍

SUKRETA TATA PALEMAHAN DESA ADAT

បញ្ជី ៧

Palet 1

ប្រទេសឥណ្ឌូនេស៊ី

Indik Karang, Tegal, Carik Lan Setra

បុគ្គលិក ៧០

Pawos 90

៧០ ឆ្នាំបង្កើតឡើងវិញនូវប្រព័ន្ធប្រយោជន៍សហគមន៍ ឬប្រព័ន្ធប្រយោជន៍សហគមន៍

(1) Sang ngawigunayang tanah Pakarangan Désa patut tedun makrama Désa Adat Dlod Tukad.

៧១ ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍

(2) Krama Desa Adat pangamong karang Desa (tanah sane tan keni tiga sana), Krama Tamiu,

ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍

Tamiu patut ngwatesin karang inucap antuk tembok, pagehan utawi turus, mangda

ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍

pakantenannya asri.

៧២ ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍

(3) Krama Tamiu sane madruwé karang paumahan gunakaya ring wewidangan Désa Adat

ឬប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍ប្រយោជន៍សហគមន៍

Dlod tukad kangkat tedun makrama Désa Adat Dlod Tukad.

3. ບໍ່ມີສິ່ງທີ່ມີຄ່າໃຫຍ່ກວ່າຄ່າທີ່ຈະໄດ້ມາຈາກການກະກຽມສິ່ງທີ່ມີຄ່າ

(4) Wates sisi kaler miwah kangin patut kakaryanin olih sang ngamong karang ayahan inucap, sane
ຍາມມີຄວາມສຳຄັນໃນການກະກຽມສິ່ງທີ່ມີຄ່າ

mawasta gegaleng kaluwan, sajawaning tanah pecatu, tegal, carik utawi tanah padruwen
ການກະກຽມສິ່ງທີ່ມີຄ່າໃນການກະກຽມສິ່ງທີ່ມີຄ່າ
ngaraga, sane kapiara sisi kelod miwah kauh, utawi manut dresta reh punika mawasta gegaleng
ການກະກຽມສິ່ງທີ່ມີຄ່າ

kateben.

4. ບຸກຄົນທີ່ມີຄວາມສຳຄັນໃນການກະກຽມສິ່ງທີ່ມີຄ່າ

(5) Prade kerasayang pagehan / turus inucap nglikadin, yan pada arsa panyandinge kengin watese
ການກະກຽມສິ່ງທີ່ມີຄ່າໃນການກະກຽມສິ່ງທີ່ມີຄ່າ

nganggan pinget kewanten kesaksinin olih Prajuru Desa utawi prasihna patok saking sang mawa
ການກະກຽມສິ່ງທີ່ມີຄ່າ
rat.

5. ບຸກຄົນທີ່ມີຄວາມສຳຄັນໃນການກະກຽມສິ່ງທີ່ມີຄ່າ

(6) Tanah Pakarangan Désa tan kangkat kapatimbang sadurung ngamolihang pamutus
ການກະກຽມສິ່ງທີ່ມີຄ່າໃນການກະກຽມສິ່ງທີ່ມີຄ່າ

Pasangkepan Banjar Adat utawi Desa Adat saantukan puniki Padruwen Desa Adat.

6. ບຸກຄົນທີ່ມີຄວາມສຳຄັນໃນການກະກຽມສິ່ງທີ່ມີຄ່າ

(7) Prade wenten karang kabengbeng/embet mangda kautsahayang wenten pamarginnya, manut
ການກະກຽມສິ່ງທີ່ມີຄ່າ

paigum.

7. ການກະກຽມສິ່ງທີ່ມີຄ່າໃນການກະກຽມສິ່ງທີ່ມີຄ່າ

(8) Karang, tegal, carik, patut sakadi ring sor:

ហ្ន៎ បុប្ផិទ្ធិហ្ន៎

ha. wénten wates;

គ្ន៎ បប្បិទ្ធិហ្ន៎

na. mapamedal ka rurung utawi ka marginé;

ឆ្ន៎ បប្បិទ្ធិហ្ន៎

ca. wenang kawéhin sombah utawi panguras toya; miwah

ហ្ន៎ បប្បិទ្ធិហ្ន៎

ra. maguna saha tan ngawinang kaduhkitan.

ឆ្ន៎ បប្បិទ្ធិហ្ន៎

(9) Nenten dados nglinggisiin (nampadin) antuk wewajan.

បុប្ផិទ្ធិ ឆ្ន៎

Pawos 91

ឆ្ន៎ បប្បិទ្ធិហ្ន៎

(1) Sinalih tunggil Krama Desa / Krama Banjar tan kalugra:

ហ្ន៎ បប្បិទ្ធិហ្ន៎

ha. Ngalah-alah margi, karang ayahan Desa, tegal, carik lan sapanunggilannya.

គ្ន៎ បប្បិទ្ធិហ្ន៎

na. Ngalah-alah tanah, linggih Kahyangan, tegak Setra lan sekancan genah sinanggeh suci.

ឆ្ន៎ បប្បិទ្ធិហ្ន៎

(2) Prade wenten sekadi ring ajeng, sang ngalah-alah patut ngwaliang tanah inucap saha keni

បប្បិទ្ធិហ្ន៎

pamidanda manut pararem, kadulurin upakara ring pengalah-alah linggih suci.

2. ប្រាជ្ញាសាសនាប្រាសាទខ្មែរស្រីព្រះបាទជ័យវរ្ម័នទី៧

- (3) Prade sampun kawara taler tan wenten usaha sang nruwenang wit, sang rumasa katetehan/
និងវិស័យនៃសាសនាប្រាសាទខ្មែរស្រីព្រះបាទជ័យវរ្ម័នទី៧

kejerihan wenang masadok ring prajuru banjar adat tur risampun kaparitatas kapuputang
ក្នុងសង្គមខ្មែរស្រីព្រះបាទជ័យវរ្ម័នទី៧

ngicalang wit inucap.

3. សាសនាស្រីព្រះបាទជ័យវរ្ម័នទី៧

- (4) Sane keni pamidanda panyangaskara saha prabia manut pararem, arep ring wewangunan sang
និងវិស័យនៃសាសនាប្រាសាទខ្មែរស្រីព្រះបាទជ័យវរ្ម័នទី៧

karubuhin luire :

ហើយ សាសនាស្រីព្រះបាទជ័យវរ្ម័នទី៧

ha. Sang nruwenang wit sinanggeh mayanin prade pungkak ngrubuhin wewangunan krama
និងវិស័យនៃសាសនាប្រាសាទខ្មែរស្រីព្រះបាទជ័យវរ្ម័នទី៧

tios.

គ. សាសនាស្រីព្រះបាទជ័យវរ្ម័នទី៧

na. Sang notor, munggul utawi ngrebah taru ngrubuhin Krama tios.

៤. សាសនាស្រីព្រះបាទជ័យវរ្ម័នទី៧

- (5) Krama Desa Adat, Krama Tamiu lan Tamiu patut ngemanggehang kawerdian tanem tuwuh
និងវិស័យនៃសាសនាប្រាសាទខ្មែរស្រីព្រះបាទជ័យវរ្ម័នទី៧

sane ngawinang Desane asri.

បញ្ចប់ ២

Palet 3

បំណងប្រាថ្នា

Indik Wewangunan

បុគ្គលិក ឃុំ

Pawos 95

៧១ ការប្រតិបត្តិការងារ

(1) Nyabran ngwangun patut:

២១ ឧទាហរណ៍ប្រភេទនៃការងារដែលបានកំណត់

ha. Masadok ring Prajuru Banjar Adat, ping ajeng prade wewangunan ngenanin wates.

គ១ ការប្រតិបត្តិការងារដែលបានកំណត់

na. Ngangge sukat Astha Bhumi miwah gegulak Astha Kosala Kosali, sanistane manut ring
បង្ហាញពីលទ្ធផល

patitis niskala.

ឃ១ ការប្រតិបត្តិការងារ

ca. Tan nyayubin ka pisaga.

២២ ប្រភេទនៃការងារដែលបានកំណត់

(2) Prade wewangunan jantos nyayubin, bilih-bilih temboke ring telengin wates, ri sampun kawara

ឧទាហរណ៍ប្រភេទនៃការងារដែលបានកំណត់

tur kasadokang ring prajuru banjar adat wenang kedanda manut pararem saha tembok inucap

ការប្រតិបត្តិការងារដែលបានកំណត់

kagubar utawi sanistane mangda kakaryanang abangan.

ບາງໝາຍ ວາ

Palet 4

ບົບພາບຕາສິນ

Wewalungan

ບາງພາບ ພາບ

Pawos 96

ໝາຍ ມາດຕະຖານການກວດກາການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ

- (1) Sahanan Krama Desa Adat, Krama Tamiu lan Tamiu sane mamiara wewalungan, patut sayaga
ສິດທິພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ
nitenin negul/nglogor, mangda tan ngrusak karang utawi paabianan krama sios, bilih-bilih
ເຈດຕະນາການປັບປຸງພາບຕາສິນ
jantos ngranjing ngletehin Kahyangan.

ໝາຍ ບາງພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ

- (2) Prade wenten wewalungan malumbar utawi ngeleb ngrusak karang/paabianan krama sios, ri
ສາມາດພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ
sampun kawara dados kataban tur kadanda ngwaliang wit sane karusak saha naur panebas
ບົບພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ
papiaraan manut pararem.

ໝາຍ ບາງພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ

- (3) Prade jantos ngletehin linggih suci, minakadi Pamrajan, ri sampun kaparitastas oleh Prajuru
ພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ
Desa, wenang sang nruwenang kadanda mabuhu agung, tetebasan-tetebasan prayascita
ພາບຕາສິນຕາມກົດໝາຍກ່ຽວກັບການປັບປຸງພາບຕາສິນ ບົບພາບຕາສິນ ບາງພາບຕາສິນ
durmanggala utawi caru panca sata maulu (mapenangkeb) bebek blang kalung, prade ngantos

ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលខេត្ត

ngletehin Kahyangan Tiga utawi Pura Pemaksan.

៩. គ្រូប្រឹក្សាភិបាលខេត្តត្រូវតែមានសមាសភាពដូចខាងក្រោម៖

- (4) Krama Desa Adat, Krama Tamiu lan Tamiu sane medue wewalungan sane ngranang rabies
និងសមាសភាពដូចខាងក្រោម៖
sekadi asu, meong, bojog miwah sane siosan, pet prade nyegut/mayanin krama siosan, sang
សមាសភាពដូចខាងក្រោម៖
sane nruwenang patut mianin sang kacegut tur keni pamidanda manut pararem.

១០. គ្រូប្រឹក្សាភិបាលខេត្តត្រូវតែមានសមាសភាពដូចខាងក្រោម៖

- (5) Krama Desa Adat, Krama Tamiu lan Tamiu patut nyanggra wewalungan miwah sarwa prani,
រៀបចំសមាសភាពដូចខាងក្រោម៖
tur tan patut ngamademang paksi, nuba lan nyetrum ulam miwah sane tiosan, yan wenten
សមាសភាពដូចខាងក្រោម៖
malaksana asapunika keni pamidanda manut pararem tur kaaturang ring sang Ngawewenang.

បញ្ចប់ ១

Palet 5

ក្រុមប្រឹក្សាភិបាលខេត្ត

Indik Karesikan utawi Kabersihan

បញ្ចប់ ៧៧

Pawos 97

៧. ការងារស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

- (1) Asing - asing Krama Désa Adat, KramaTamiu lan Tamiu tan wenang:

២) គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

3) SHM Nomer 18303, jimbar 1190 m² magenah ring Jalan Pratu Made Rambug Gang
ព្រះ វេប៊ុន្ត្រាឡើង

Bija I.

៣) គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

4) SHM Nomer 15352, jimbar 1023 m² magenah ring Jalan Dewi Sri Subak Palekan

៤) គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

5) SHM Nomer 15388, jimbar 2855 m² magenah ring Jalan Raya Batubulan Banjar
ព្រះ វេប៊ុន្ត្រាឡើង

Tegehe.

៥) គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

6) SHM Nomer 18295, jimbar 800 m² magenah ring Jalan Batuyang Gang Bangau

៦) គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

7) Jimbar 700 m² magenah ring Jalan SMKI Gang Ulunsuwi.

៧) ប្រាសាទព្រះពុទ្ធិ គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

ca. Pura Dalem antuk SHM Nomer 18298, jimbar 840 m²

៨) ប្រាសាទព្រះពុទ្ធិ គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

ra. Palaba Pura Dalem linggahnyane 14910 m² marupa sertifikat, inggih punika:

៩) គណៈ ហៈ គណៈ ពុទ្ធាចារ្យ វេប៊ុន្ត្រាឡើង វេប៊ុន្ត្រាឡើង ព្រះបាទនរោត្តមនរោត្តមព្រះបាទ

1) SHM Nomer 11706, jimbar 2389 m² magenah ring Jalan Raya Batubulan Banjar
ព្រះ វេប៊ុន្ត្រាឡើង

Tegehe.

ហ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣១៤រូប

ha. Karang Ayahan Desa ring Banjar Adat Tubuh wenten 45 song

គ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

na. Karang Ayahan Desa ring Banjar Adat Kalah wenten 38 song

ឃ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

ca. Karang Ayahan Desa ring Banjar Adat Buwitan wenten 38 song

ង។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

ra. Karang Ayahan Desa ring Banjar Adat Kapal wenten 52 song

ច។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

ka. Karang Ayahan Desa ring Banjar Adat Tegehe wenten 57 song

ឃ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

da. Karang Ayahan Desa ring Banjar Adat Menguntur wenten 35 song

ង។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

ta. Karang Ayahan Desa ring Banjar Adat Sasih wenten 37 song

៣។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ ៣៥១រូប

(4) Lelanguan, mekadi tetabuhan lan ilen-ilen padruwen Desa Adat luire :

ហ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ

ha. Tabuh Gegaboran.

គ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ

na. Sesolahan Gabor.

ឃ។ ការវាហេហេតុតុករវិកាភ្នំសោធន៍រូបបុត្រីនិ

ca. Maecan – maecan ritatkala pujawali ring pura kahyangan desa

ກາ. ຫຼັກໂທລະສັບພິກັດກຸມາລີ

ra. Ngrebeg pujawai ring Pura Puseh

ຊາ. ພູມສິນທິບຸນທຸກໆປະເພດທີ່ມີຊື່ສຽງໃນທົ່ວປະເທດ

(5) Labda Pacingkremen Desa Adat sane kabaos Lembaga Perkreditan Desa (LPD).

ຈາ. ທາງການບັນດາບຸກຄົນທີ່ມີສ່ວນຮ່ວມໃນການປະຕິບັດ

(6) Baga Usaha Padruwen Desa Adat sane kabaos BUPDA.

ທາ. ຍິນດີຍອມຮັບການບໍລິຫານການທຸກໆປະເພດທີ່ມີຊື່ສຽງໃນທົ່ວປະເທດ

(7) Miwah padruwen Desa Adat siosan sané munggah jeroning ilikita Désa Adat Dlod Tukad
ສາມາດເຮັດໄດ້

salanturnyané.

ບາງຄຳສັ່ງ

Pawos 99

ບົດບາດທີ່ຈະບໍ່ມີການປະຕິບັດການໃນທົ່ວປະເທດ

Pioli-oliha Desa Adat Dlod Tukad luire:

ທາ. ບົດບາດທີ່ຈະບໍ່ມີການປະຕິບັດການໃນທົ່ວປະເທດ

ha. Pioli-oliha saking palaba Pura.

ຈາ. ທາງການບັນດາບຸກຄົນທີ່ມີສ່ວນຮ່ວມໃນການປະຕິບັດ

na. Urunan Krama Desa Adat.

ສາ. ບົດບາດທີ່ຈະບໍ່ມີການປະຕິບັດການໃນທົ່ວປະເທດ

ca. Paica saking Guru Wisesa.

ກາ. ທາງການບັນດາບຸກຄົນທີ່ມີສ່ວນຮ່ວມໃນການປະຕິບັດ

ra. Usaha Desa Adat.

៩. ឧទាហរណ៍ប្រយោជន៍សេវាសង្គមស្រុកស្រែចម្ការ ។

(4) Sakaluiring druwen Desa Adat patut wenten ilikitannya.

១០. ឧទាហរណ៍ប្រយោជន៍សេវាសង្គមស្រុកស្រែចម្ការ ។

(5) Tan kalugra ngadol utawi makidihang, ngadeyang padruwen Desa Adat yan tan kasungkemin
ប្រយោជន៍សេវាសង្គមស្រុកស្រែចម្ការ ។

oleh Krama Desa Adat.

បទប្បញ្ញត្តិ ៧០៧

Pawos 101

៧. បទប្បញ្ញត្តិស្តីពីការបង្កើនប្រសិទ្ធភាពសេវាសង្គមស្រុកស្រែចម្ការ ។

(1) Pamargi Labda Pacingkremen Desa Adat Dlod Tukad kategtegang antuk Pararem Labda
បទប្បញ្ញត្តិស្តីពីការបង្កើនប្រសិទ្ធភាពសេវាសង្គមស្រុកស្រែចម្ការ ។

Pacingkremen Desa Adat.

៨. បទប្បញ្ញត្តិស្តីពីការបង្កើនប្រសិទ្ធភាពសេវាសង្គមស្រុកស្រែចម្ការ ។

(2) Pamargi Bhaga Usaha Padruwen Desa Adat Dlod Tukad kategtegang antuk Pararem Bhaga
បទប្បញ្ញត្តិស្តីពីការបង្កើនប្រសិទ្ធភាពសេវាសង្គមស្រុកស្រែចម្ការ ។

Usaha Padruwen Desa Adat.

បទប្បញ្ញត្តិ ៧០៨

Pawos 102

៧. បទប្បញ្ញត្តិស្តីពីការបង្កើនប្រសិទ្ធភាពសេវាសង្គមស្រុកស្រែចម្ការ ។

(1) Palaba sane kawawa oleh Desa Adat kaenterang oleh Bandesa utawi Prajuru Desa

៨. បទប្បញ្ញត្តិស្តីពីការបង្កើនប្រសិទ្ធភាពសេវាសង្គមស្រុកស្រែចម្ការ ។

(2) Paupon-upon palaba ngranjing tur kadabdabing oleh Desa Adat

ຂໍ້ກ່າວ ພ້າ

SARGAH IX

ທາງສູງພູນຳບິນກາຍິບຸດສຸກ

BHAYA, KULKUL, WICARA, MIWAH DANDA

ບາງຢາງ ທ້າ

Palet 1

ບິນສູງສູນສຸກ

Indik Dusta Lan Bhaya

ບາງບວມ ທ້າ

Pawos 107

ທ້າ ທາສາສຸກພູນຳບິນກາຍິບຸດສຸກທາງສູງພູນຳບິນກາຍິບຸດສຸກທາງສູງພູນຳບິນກາຍິບຸດສຸກ

- (1) Bacakan bhaya luiré: jiwa bhaya, artha bhaya, agni bhaya, toya bhaya, lindu bhaya, duracara
ກິນທາຍາຍສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກ

ring agama, lan sakancan ipun sané ketah kawastanin pancabhaya.

ທ້າ ມີສາຍສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກ

- (2) Sinalih krama sané manggihin prasihna pastika kawéntenan sahanan dusta miwah pancabhaya,
ບາງບວມທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກ

patut pramangkin atur supéksa ring prajuru banjar adat.

ທ້າ ມີສາຍສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກທາງສູງສູນສຸກ

- (3) Bilih bilih kawéntenan ipun mabuat, sang sané uning ring indiké punika, patut digelis nepak
ສູງສູນສຸກ

kulkul banjar.

១៣ ដំបូងបង្អស់នៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

(4) Sang manggihin kahanan jiwa bhaya, patut digelis nepak kulkul bulus.

បទពិសោធន៍ ១០៨

Pawos 108

១៣ ប្រពៃណីប្រពៃណីនៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

(1) Prade ring Desa Adat kahanan jiwa bhaya, patut Desa Adat ngaturang Bhuta Yadnya sane
ប្រពៃណីប្រពៃណីនៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

prabeane saking sane malaksana, tur sang malaksana katur ring sang Ngawewenang.

១៤ ប្រពៃណីប្រពៃណីនៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

(2) Yen ring paumahan soang-soang krama kahanan jiwa bhaya, Bhuta Yadnya ring ajeng patut
គោលការណ៍នៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

kalaksanayang olih sang malaksana.

១៥ ប្រពៃណីប្រពៃណីនៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

(3) Prade wenten jatma mamisuh utawi nguman-uman Prajuru Desa Adat, Prajuru Banjar Adat,
បទពិសោធន៍ប្រពៃណីនៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

Pamangku lan jatma tios kakenanin pamidanda manut pararem tur pamrayascita.

បទពិសោធន៍ ១០៩

Pawos 109

១៣ ដំបូងបង្អស់នៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

(1) Sang manggihin kahanan artha bhaya (kamalingan), patut ngulkul utawi sang kamalingan atur
បទពិសោធន៍ប្រពៃណីនៃបទពិសោធន៍ប្រពៃណីស្តីពីការប្រើប្រាស់

supeksa ring Prajuru Desa Adat utawi Prajuru Banjar Adat sane pacang nimbangin utawi

ຍົມເຊຣຸຍຈຽງເກບກູຢູ່ສາມຊາກບ່າກີ່ມ່າຕົບີ່ວີ່

mamidanda manut pararem tur kasukserahang ring sang Ngawewenang.

໘. ປຸຖຸທຸບຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

- (2) Prade wenten jatma maling barang sinanggeh suci, sang malaksana patut ngaturang
ບາວທາສາກຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

panyangaskaran tur sang malaksana kasukserahang ring sang Ngawewenang.

໙. ປຸຖຸທຸບຍາຍບິນຖຸບາວຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

- (3) Pratingkahe mapailon ring dusta kabaos saruron, prade wenten jatma manggihin maling tan
ກາຖາວາກີ່ປຸຖຸທຸບທາຍບິນຖຸບາວຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

nyadokang ring Prajuru Desa utawi Prajuru Banjar Adat jantos krama tios nyaduang, patut
ສາເຊຣຸຍເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

kadanda kadi dandaning maling, sakueh pengangan wit/barang, manut cacakan Banjar, tur
ບີ່ວີ່ສາມຊາກບ່າກີ່ມ່າຕົບີ່ວີ່

wenang kasukserah ring sang Ngawewenang.

໑໐. ປຸຖຸທຸບຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

- (4) Prade wenten jatma ngrereh reramon, makadi daun kelapa, ron lan sane siosan tan masadok
ກີ່ມ່າຊຸບຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

ring sang nruwenang wit, prade kacunduk (katara) patut kadanda kadi dandaning maling.

໑໑. ຖາວາກີ່ປຸຖຸທຸບຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

- (5) Yening wenten jatma ngranjing kapakubon wiadin pakarangan krama tios rikala suung,
ຍາຍບິນຖຸບາວສາກຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

mawastu sang madruwe karang kaicalan, wenang jatma inucap katuekang antuk madewa saksi
ກີ່ປຸຖຸທຸບທາຍບິນຖຸບາວຊື່ສູງເຢຍລິກກໍ່ມີຄຳສັ່ງມີຄຳບອກສະບາຍເຢຍລິກກໍ່

ring Pura Bale Agung / utawi ring Banjar.

၈။ ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက

(6) Mangda tan katuekang manut ring ajeng, sang ngranjingin pakubon krama tios patut :

ဟ။ ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက

ha. Matengeran suara (makaukan).

ခ။ ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက

na. Nyantos sang nruwenang karang rauh utawi masadok ring pangapit pinih tampek, maka

ဟူသောစကားကို

buatan pangranjinge.

ဆ။ ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက

ca. Pamedal karangnya kadagingin sawen, maka cihna wenten sinoman maarah-arrah

ဟူသောစကားကို

ritatkala suung.

ပုဒ်မ ၁၁၀

Pawos 110

၁။ သမ္မတက ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက

(1) Sahanan krama yan polih nuduk barang napi luiuré ring wewidangan Désa Adat, patut atur

ဟူသောစကားကို

supéksa ring prajuru banjarnia.

၂။ ပြည်သူ့ဘဏ်က ယဉ်ကျေးမှုဗဟိုချုပ်ကိုင်မှုဦးစီးဌာနက

(2) Prajuru banjar inucap patut nyiarang barang dedudukan punika, mangda sang nruwénang

ဟူသောစကားကို

mawali ngamolihang barangnyané.

၉။ မဲဗာဂါယာနီအဝေးၤ ဤ ဟွဲမဲဗာဂါယာနီအဝေးၤ မဲဗာဂါယာနီအဝေးၤ ဤ

- (3) Sang mariangken patut nyihnayang angga sané ngawinang pastika mungging barangé punika
ယုက္တိယုက္တိပဒြဝေဏ္ဍာနီ။
yukti-yukti padruwéannyané.

၁၀။ ပုဂံဗာဂါယာနီအဝေးၤ ဤ ဟွဲမဲဗာဂါယာနီအဝေးၤ မဲဗာဂါယာနီအဝေးၤ ဤ

- (4) Pradé jantos tigang sasih taler tan wénten anak ngélingin barangé punika, wenang
ကဒြဝေဏ္ဍာနီအဝေးၤ ဤ ဟွဲမဲဗာဂါယာနီအဝေးၤ မဲဗာဂါယာနီအဝေးၤ ဤ
kadruwénang olih sang nuduk barangé punika.

မဗ္ဗမာဏိ ၉၁

Palet 2

မိန္ဒိန္ဒိယုဏ္ဍိ

Indik Kulkul

မဗ္ဗမာဏိ ၁၁၁၁

Pawos 111

၁၁။ ကျွဲဗ္ဗမာဏိအဝေးၤ ဤ

- (1) Kulkul ring Desa Adat luire:

၁။ ကျွဲဗ္ဗမာဏိအဝေးၤ ဤ

ha. Kulkul soang-soang Kahyangan.

၂။ ကျွဲဗ္ဗမာဏိအဝေးၤ ဤ

na. Kulkul Banjar.

၃။ ကျွဲဗ္ဗမာဏိအဝေးၤ ဤ

ca. Kulkul Sekaa-sekaa.

໘. ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

(2) Tabuh tetepakan kulkul inggih punika :

ບ. ສາບິງບຸນທຸກຄືເກີດຄືທຸກຢູ່

ha. Kalih tulus banban tengeran tedunin ngayah.

ສ. ສາບິງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

na. Kalih tulus bulus tengeran gni bhaya, er bhaya lan perthiwi bhaya (lindu).

ສ. ບາງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

ca. Atulud bulus ping tiga – ping tiga tengeran artha bhaya lan jiwa bhaya.

ກ. ບາງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

ra. Atulud banban tengeran kalayusekaran/seda.

ສ. ບາງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

ka. Tigang klentungan banban tengeran ngwangdeyang karya.

ຄ. ບາງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

da. Ping lima becat tetengeran ngrorod (pengantenan).

ບ. ບາງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

ta. Limang klentungan banban tengeran embas putra.

໘. ສາບິງບຸນທຸກຄືເກີດຄືທຸກຢູ່ບາງບາງເບີບສາສຸນຸນິຕິບຸກຄະ

(3) Kulkul ring soang-soang kahyangan: Nungtit (kulkul bedil) tengeran yadnya, surya gra, bulan
ສາບຕາສິ

kepangan.

ບູລີ ຫຼ້າ

Palet 3

ບິຣິສິສາກາຍລາຍິດຊາ

Indik Wicara Lan Pamidanda

ລາບີ ທຳ

Kaping 1

ບິສາກາ

Wicara

ບຸບາລີ ທຳທຳ

Pawos 113

ທຳ ມາຖາລີລ່າຍາວາລີສູງບິຍງາມ່າບິສາກາກິດທາລາລາຍິດຊາບິຍງາມ່າບິຍງາມ່າບິຍງາມ່າ

- (1) Sane wenang maosin utawi mutusang wicara ring Desa Adat inggih punika Prajuru sinanggeh
ລາຍິດຊາ

Kertha Desa.

ທຳ ປຸດທາລາຍິດຊາລາຍິດຊາລາຍິດຊາລາຍິດຊາລາຍິດຊາລາຍິດຊາລາຍິດຊາລາຍິດຊາລາຍິດຊາ

- (2) Prade Kertha Desa tan prasida nepasin, kengin katunasang ring sang rumawos.

ບຸບາລີ ທຳທຳ

Pawos 114

ທຳ ມາຖາລີລ່າຍາວາລີສູງບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າ

- (1) Sahanan wicara mawiwit kacorahan sakaluring sinaggeh nungkasin daging Awig-awig,
ບາກຸຍິດຊາບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າບິຍງາມ່າ
pararem miwah pasuara Desa/Banjar, Prajuru Desa Adat patut digelis maosin tan nyantos

បាវចនា

pasadok.

២. ឧទាហរណ៍នៃការប្រើប្រាស់បាវចនាខ្មែរក្នុងប្រាសាទ

(2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang nunas baos.

២. បាវចនាប្រើប្រាស់ក្នុងការបង្ហាញពីប្រាសាទខ្មែរ

(3) Panepase patut pastika nyantenang iwang patut malarapan Tri Pramana (bukti, saksi, ilikita)

ប្រើប្រាស់បាវចនាខ្មែរក្នុងប្រាសាទ

miwah tan maren nepek ring Catur Dresta.

ឆ្នាំ ២០១៩

Kaping 2

ប្រើប្រាស់

Pamidanda

ប្រើប្រាស់ ២០១៩

Pawos 115

២. ប្រើប្រាស់បាវចនាខ្មែរក្នុងប្រាសាទខ្មែរ

(1) Prade wenten salah sinunggil Krama ngawe-ngawe sane nenten wenten, wenang Krama inucap

ឆ្នាំ ២០១៩ ប្រើប្រាស់បាវចនាខ្មែរក្នុងប្រាសាទខ្មែរ

keni pamidanda, sane kawastanin penyamil manut pararem.

២. ប្រើប្រាស់បាវចនាខ្មែរក្នុងប្រាសាទខ្មែរ

(2) Desa Adat/Banjar wenang niwakang pamidanda ring krama sane sisip.

២. ប្រើប្រាស់បាវចនាខ្មែរក្នុងប្រាសាទខ្មែរ

(3) Paniwak inucap kalaksanayang olih Bandesa/Kelihan Banjar Adat.

၅။ ဤစာတမ်းကို ရေးသားသူ၏ နာမည်

(2) Teteragan ngangge tata cara kadi ring sor:

၁။ အသုံးပြုသူများသည် ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုရန် ဖော်ပြထားပါသည်။

ha. Kalaksanayang oleh Prajuru Desa/Prajuru Banjar Adat kasarengin oleh Krama Desa,
သက်ဆိုင်ရာအဖွဲ့များမှ အတူတကွ ဆောင်ရွက်ရမည်။

sakirang-kirangnyane tigang diri maka saksi.

ခ။ သက်ဆိုင်ရာအဖွဲ့များမှ အတူတကွ ဆောင်ရွက်ရမည်။

na. Sang nerag sangkaning darsana ngambil barang utawi nyawenin tanem tuwuh, akehnya
အများစုက ဖော်ပြပါအတိုင်း

manut ring utang sang katerag.

သ။ သက်ဆိုင်ရာအဖွဲ့များမှ အတူတကွ ဆောင်ရွက်ရမည်။

ca. Sang sane katerag sangkanin lila ngaturang barangnyane.

ဆ။ ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုရန် ဖော်ပြထားပါသည်။

ka. Prajuru miteketang mangda barang-barang sane katerag digelis katebus, masengker
အသုံးပြုသူများသည် ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုရန် ဖော်ပြထားပါသည်။

awuku (pitung rahina), ring kutus rahinane pacang kaadol.

ဃ။ အသုံးပြုသူများသည် ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုရန် ဖော်ပြထားပါသည်။

da. Tan ngenanin saluir barang sane patut inggilang manut agama utawi mademang
အသုံးပြုသူများသည် ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုရန် ဖော်ပြထားပါသည်။

pangupa jiwa sane katerag.

បុប្ផាធិ វិវិស័

Pawos 117

[illegible]

- (1) Prade sang katerag ngalangi palaksana inucap mawastu sampun tan nganutin Awig-awig
 ຖຸທາດບີກໍ່ຂ້າມຖຸທາດມຸງຄະໝາກຂັ້ນສູງເປັນຖຸທາດຖອດ

Desa, wenang Karang Desa sane kagenahin kaudat olih Desane.

[illegible]

- [illegible]

kanorayang antuk krama Desane.

၇။ ဗဟိုဘဏ်၏အသိပေးချက်အရ ငွေလွှဲမှုအခွန်အခကြေးငွေ

- (3) Pamidanda inucap ring ajeng sampun buntas yan sang kakenanin:

ហា ១ គួរតែដឹងថាឈ្មោះហាវីស្ត្រាបុរាណនិងអត្ថបទនៃឈ្មោះហាវីស្ត្រាបុរាណមួយទៀត បើសិនជា

ha. Nunas geng sinampura ring Krama Desa riantukan nguwak pasubaya (pararem) pecak.

[illegible]

na. Naur pangargan pangwak pasubayane duk katerag kadulurin mrayascita penyapsap
 ၁၁၂၂၃၄၅၆၇၈၉၁၀

kaiwangane ring Desa.

ឆ្នាំទី ៧០

SARGAH X

ប្រជុំគណៈកម្មាធិការស្តីពីការងារ

PEWANGUNAN DESA ADAT MIWAH PEWANGUNAN WEWIDANGAN

ប្រជាជនក្រសួងកសិកម្ម

PEDESAAN DESA ADAT

បញ្ជីលេខ ៧៧

Pawos 118

៧៧ ប្រជុំគណៈកម្មាធិការស្តីពីការងារ

(1) Nglimbakang Désa Adat Dlod Tukad matetujon:

១៧ គឺជាសិទ្ធិរបស់ប្រជាជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ha. Negesin swadikara asal-usul, swadikara sima dresta, adat, budaya, agama, lan sané tios,
ធនធានប្រជាជន

sané patut kaajegang;

គ៧ គឺជាសិទ្ធិរបស់ប្រជាជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

na. Nincapang kasukretan Krama Désa Adat Dlod sekala lan niskala;

ឃ៧ គឺជាសិទ្ធិរបស់ប្រជាជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ca. Nincapang kaweruhan Prajuru Désa Adat Dlod Tukad, Lembaga Adat, Krama Désa lan
ប្រជាជនក្រសួងកសិកម្ម

Krama Banjar Adat;

ង៧ គឺជាសិទ្ធិរបស់ប្រជាជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ra. Nincapang sarana-prasarana ngawerdiang Désa Adat Dlod Tukad.

၉။ ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

- (2) Nglimbakang Désa Adat Dlod Tukad patut kalaksanayang antuk rasa gilik-saguluk, parasparo, salunglung-sabayantaka, sarpana ya, mangda prasida ngawetuang satyam, siwam, sundaram.

ပုဒ်မ ၁၁၁

Pawos 119

၁။ ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

- (1) Nglimbakang wawidangan Pedésaan Désa Adat Dlod Tukad marupa Wawangunan Désa Dlod ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

Tukad sané katiténin sareng Désa Adat tiosan.

၂။ ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

- (2) Nglimbakang wawidangan Pedésaan Désa Adat Dlod Tukad matatujon nincapang kahanan ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

wewangunan, nincapang pangeweruh Krama Désa Adat ring wawidangan Pedésaan Désa Adat ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

Dlod Tukad antuk rasa gilik-saguluk, parasparo, salunglung-sabayantaka, sarpana ya.

၃။ ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

- (3) Nglimbakang wewidangan Pedésaan Désa Adat Dlod Tukad ngenanin:

၁။ ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

ha. Ngawigunayang wewidangan Désa Adat Dlod Tukad pinaka wewidangan wewangunan ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

anut ring uger-uger Guru Wisésa;

၂။ ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော ဣဗ္ဗိယံဝိသုဒ္ဓိယောပိယော

na. Wewangunan kaanggén nincapang kawredian lan kasukretan Krama Désa Adat Dlod

ທຸກໆ

Tukad.

3. ການກຳນົດໃຫ້ແກ່ບາງບາງຄູ່ຄະນະ ທຸກໆ ທີ່ມີຊື່ບັນດາ

(4) Rarincik ngawigunayang Padruwén Désa Adat Dlod Tukad ring nglimbakang wewidangan
ບັນດາບາງຄູ່ຄະນະ ທຸກໆ ທີ່ມີຊື່ບັນດາ

Pedésaan kadasarin antuk putusing Paruman Désa Adat Dlod Tukad.

ឯកទេស ៣៣

SARGAH XI

ប្បញ្ញត្តិសភាពក្រុមប្រឹក្សាឃុំឃាំង

TUNTUNAN LAN PANUREKSAN, NGUTSAHAYANG, MIWAH

ក្រឹត្យលេខ៣៣

NGRAJEGANG DESA ADAT

បញ្ញត្តិ ៣

Palet 1

ប្រតិបត្តិក្រុមប្រឹក្សាឃុំឃាំង

Indik Tuntunan Desa Adat

បទប្បញ្ញត្តិ ៣៣

Pawos 120

ប្បញ្ញត្តិសភាពក្រុមប្រឹក្សាឃុំឃាំង

Tuntunan ngeninin Désa Adat kamargiang olih:

ហា ក្រុមប្រឹក្សាឃុំឃាំង

ha. Gubernur Bali;

នា ក្រុមប្រឹក្សាឃុំឃាំង

na. Bupati Gianyar;

នា មាតិកាសភាពក្រុមប្រឹក្សាឃុំឃាំង

ca. Majelis Désa Adat Provinsi Bali;

នា មាតិកាសភាពក្រុមប្រឹក្សាឃុំឃាំង

ra. Majelis Désa Adat Kabupaten Gianyar;

នា មាតិកាសភាពក្រុមប្រឹក្សាឃុំឃាំង

ka. Majelis Désa Adat Kecamatan Sukawati;

ບາງໜ້າ ໑

Palet 4

ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ

Indik Ngrajégang Desa Adat

ບາງບາງ ໑໑໑

Pawos 123

໑. ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

(1) Ngrajégang Désa Adat Dlod Tukad mapiteges usaha Prajuru Désa Adat Dlod Tukad, ມາດທາງທຳມະຊາດ ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

Sabha Désa Adat, Kertha Désa Adat, Prajuru Banjar Adat lan Krama Désa Adat Dlod ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

Tukad nyujur kaléstarian Désa Adat selanturnyané.

໒. ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

(2) Usaha-utsaha punika patut kadasarin tur anut ring sima, dresta, agama, budaya sané ມາດທາງທຳມະຊາດ ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

sampun wénten ring Désa Adat Dlod Tukad.

໓. ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

(3) Usaha-utsaha punika taler patut kadasarin antuk saling asah, saling asuh, tur gilik ມາດທາງທຳມະຊາດ ທີ່ມີຊື່ວ່າ ບົດສູ່ສູ່ຈິຕິກຳທາງທຳມະຊາດ ທີ່ມີຊື່ວ່າ

saguluk, parasparo, salunglung sabayantaka lan sarpana ya.

ឯកទេស ៧៩

SARGAH XII

ក្បួនប្រកាសនៃ ធម្មនុញ្ញសហគមន៍

NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM

បទប្បញ្ញត្តិ ៧៩

Pawos 124

៧៩ ក្បួនប្រកាសនៃ ធម្មនុញ្ញសហគមន៍ ប្រកាសនៃ ធម្មនុញ្ញសហគមន៍

- (1) Nguwah nguwuhin Awig-awig désa adat puniki, wantah kéngin kalaksanayang antuk Paruman
ពុទ្ធិសាសនា

Désa.

៧៩ ប្រកាសនៃ ធម្មនុញ្ញសហគមន៍ ប្រកាសនៃ ធម្មនុញ្ញសហគមន៍

- (2) Pidabdab nguwah-nguwuhin Awig-awig puniki, mangda mawit saking pakarsan krama désa
សហគមន៍ ធម្មនុញ្ញសហគមន៍ ប្រកាសនៃ ធម្មនុញ្ញសហគមន៍

adat, yadiastun kamedalang antuk sinalih tunggil prajuru desa adat utawi sinarengan tur
សហគមន៍ ធម្មនុញ្ញសហគមន៍ ប្រកាសនៃ ធម្មនុញ្ញសហគមន៍

kacumponin antuk saking sang sané ngamiletin paruman.

បទប្បញ្ញត្តិ ៧៩

Pawos 125

៧៩ សហគមន៍ ធម្មនុញ្ញសហគមន៍ ប្រកាសនៃ ធម្មនុញ្ញសហគមន៍

- (1) Sakaluiring indik sané sampun wénten sadéréng Awig-awig puniki kasurat, mangda kaanutang
សហគមន៍ ធម្មនុញ្ញសហគមន៍ ប្រកាសនៃ ធម្មនុញ្ញសហគមន៍

ring sadaging Awig-awig puniki.

ឯកទេស ៣៣

SARGAH XIII

ឯកសារ

SAMAPTA

បទប្បញ្ញត្តិ ៣៣

Pawos 126

៣៣ ឧបនិមិត្តរូបនៃការបង្កើនការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(1) Awig-awig puniki kawastanin Awig-awig Désa Adat Dlod Tukad.

៣៣ ឧបនិមិត្តរូបនៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(2) Awig-awig puniki kamargiang ngawit saking kararemin oleh Krama Désa Adat Dlod Tukad
នៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

sajeroning Paruman Agung Krama Désa Adat Dlod Tukad.

៣៣ ឧបនិមិត្តរូបនៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(3) Awig-awig Désa Adat Dlod Tukad puniki manggeh tur kalaksanayang ring wewidangan
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Désa Adat Dlod Tukad.

៣៣ ឧបនិមិត្តរូបនៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(4) Sang mamurug Awig-awig, pararem, utawi Uger-uger Tiosan Desa Adat, paswaran
នៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

kakenin danda manut Pararem.

៣៣ ឧបនិមិត្តរូបនៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(5) Awig-awig Désa Adat Dlod Tukad sané sampun wénten riinan saking Awig-awig puniki,
នៃការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

kadaut tur katugesang nénten kamanggehang malih, sategepné kanggén Awig-awig puniki.

៤. សេចក្តីណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

(6) Awig-awig Désa Adat Dlod Tukad puniki ngenanin sahananing Krama Désa Adat Dlod
ឲ្យគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

Tukad saha kakuwuban/pangrobannya, miwah sahananing sané kakuwub antuk Désa Adat
ក្នុងតំបន់កំពង់ស្ពឺ

Dlod Tukad.

បញ្ចប់ កថា

Pawos 127

សេចក្តីណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

Saluiring pamargi pakraman sané durung kabawos utawi durung munggah ring sajeroning
សេចក្តីណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

Awig-awig puniki, manggeh kalaksanayang manut tata titi sané sampun ketah mamargi,
ការណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

kariinin antuk Pasuaran/Parareman.

បញ្ចប់ កថា

Pawos 128

៧. សេចក្តីណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

(1) Awig-awig puniki kalinggatanganin oleh Bandésa muang Prajuru Désa Adat saha Kelihan
ការណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

Banjar Adat Dlod Tukad ngangganin Krama Désa Adat Dlod Tukad.

៨. សេចក្តីណែនាំឲ្យពលរដ្ឋក្នុងតំបន់កំពង់ស្ពឺ ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់កំពង់ស្ពឺ

(2) Awig-awig puniki kararemin duk rahina Saniscara Kliwon Wuku Kuningan, Isaka Warsa


ឧបនាយករដ្ឋមន្ត្រី

Sane ngalinggatanganin:

ឧបនាយករដ្ឋមន្ត្រី

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល



Panyarikan

ឧបនាយករដ្ឋមន្ត្រី

Drs. I Nyoman Repun

ក្រុមប្រឹក្សាភិបាល

PRAJURU BANJAR ADAT

ឧបនាយករដ្ឋមន្ត្រី

Kelihan Banjar Adat Tubuh

ឧបនាយករដ្ឋមន្ត្រី

I Made Suda



ឧបនាយករដ្ឋមន្ត្រី

Kelihan Banjar Adat Kalah

ឧបនាយករដ្ឋមន្ត្រី

I Komang Mardika, SE.



ឧបនាយករដ្ឋមន្ត្រី

Kelihan Banjar Adat Buwitan

ឧបនាយករដ្ឋមន្ត្រី

I Nyoman Darsana




ສົມມາດສາວທາງພາບ

Kelihan Banjar Adat Kapal

ບົນສາຍທາງພາບ

I Ketut Ruta Arsana



ສົມມາດສາວທາງພາບ

Kelihan Banjar Adat Tegehe

ບົນພາສາສຳ

I Wayan Sandi



ສົມມາດສາວທາງພາບ

Kelihan Banjar Adat Menguntur

ບົນພາສາສຳ

I Made Sutawan



ສົມມາດສາວທາງພາບ

Kelihan Banjar Adat Sasih

ບົນພາສາສຳ

I Wayan Sana, S.Sos



ບາງຄັ້ງ:

Pangrampih :

ຂາດິນິຖຸສຸຕສາດທາງໂຮງ ຖຸທ ສາ

Majelis Désa Adat (MDA)

ສະພາບຖຸທາລີ ກຸງກວ່

Kabupaten Gianyar

ກະຖຸສຸຕສາດ

Bandesa Madya



ຖຸທດໂທກສາສະຕຸງຖຸທບາລີສະມາ

Drh. A.A Gde Alit Asmara

ຂາດິນິຖຸສຸຕສາດທາງໂຮງ ຖຸທ ສາ

Majelis Désa Adat (MDA)

ສະພາບຖຸທາລີ ກຸງກວ່

Kecamatan Sukawati

ກະຖຸສຸຕສາດ

Bandesa Alitan



ຖຸທດໂທກສາສະຕຸງຖຸທບາລີສະມາ

Drs. I Nyoman Gamia, M.Pd.H

ສາບາງຄັ້ງ

Saha Uning

ຂາດິນິຖຸສຸຕສາດທາງໂຮງ ຖຸທ ສາ

MAJELIS DÉSA ADAT PROVINSI BALI

ຖຸທດໂທກສາສະຕຸງຖຸທບາລີສະມາ

Nomor :

ທາງຄັ້ງ

Tanggal :

Bandesa Agung

Bandesa Agung



Ida Pangelingsir Agung Putra Sukahet

Panyarikan Agung

Panyarikan Agung



Dr. Dewa Nyoman Rai Asmara Putra, S.H., M.H.

Telah Dicapat

Telah Dicapat

Bandesa Agung

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

Tanggal

: 28 September 2026

Registrasi Nomor

: A/0045/0544/025/05/DPMA/2026